



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប្រៃសណីយ៍ ហ្វាម៉ាស៊ីន ភីអិលស៊ី
របាយការណ៍ប្រចាំ
២០១៩

មាតិកា

ទស្សនវិស័យ និងបេសកកម្ម	២
សាររបស់អគ្គនាយក	៣
ផលិតផលរបស់ក្រុមហ៊ុន	៥
សកម្មភាពបុគ្គលិកក្នុងឆ្នាំ	១៣
ភាគទុនិក	១៧
ក្រុមប្រឹក្សាភិបាល	១៨
គណៈកម្មការប្រតិបត្តិ	២០
រចនាសម្ព័ន្ធក្រុមហ៊ុន	២៧
របាយការណ៍ក្រុមប្រឹក្សាភិបាល	២៨
របាយការណ៍សវនករឯករាជ្យ	៣៣
តារាងតុល្យការ	៣៧
របាយការណ៍លទ្ធផល	៣៨
របាយការណ៍បម្រែបម្រួលមូលធន	៣៩
របាយការណ៍លំហូរសាច់ប្រាក់	៤០
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៤២

ទស្សនវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមិញ ហ្វាយនែន ក៏អិលស៊ី នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមាន ជីវភាពកាន់តែប្រសើរនាពេលអនាគតនៅ ក្នុងសង្គមកម្ពុជា តាមរយៈការចូលរួមផ្តល់ សេវាហិរញ្ញវត្ថុ។

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមិញ ហ្វាយនែន ក៏អិលស៊ី បានកំណត់រួចជាស្រេចនូវគោល ដៅ ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខ ក្នុងការ ផ្តល់សេវាកម្មហិរញ្ញវត្ថុ ហើយជាពិសេស នឹង នាំមកនូវប្រតិបត្តិការនៃសេវាល្អជូនអតិថិជន គ្រប់រូប។



សារពីលោកអគ្គនាយក

លោក កែវ សុខា អគ្គនាយក

នៅឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានផ្តល់អត្ថប្រយោជន៍ពិសេសដល់អតិថិជន តាមរយៈការផ្តល់សេវាកម្មដ៏ល្អ ។ ឆ្នាំ២០១៩ យើងបាន ធ្វើការផ្លាស់ប្តូរនូវយុទ្ធសាស្ត្រថ្មីៗក្នុងទីផ្សារដោយយើងបានផ្តល់សេវាកម្មវិជ្ជាជីវៈ ដែលផ្តល់គុណភាព និងប្រសិទ្ធផលដល់អតិថិជនកាន់តែប្រសើរឡើងជាលំដាប់ ជាមួយនឹងលទ្ធផលដែលមានគុណភាពខ្ពស់ តាមរយៈការធ្វើប្រតិបត្តិការជាមួយអតិថិជន ដោយប្រើវិធីសាស្ត្រ ដែលមានប្រសិទ្ធភាព និងប្រសិទ្ធផល ។ គុណភាព គឺជាមូលដ្ឋានគ្រឹះរបស់យើង ដូច្នេះនៅក្នុងឆ្នាំ២០១៩ យើងបានបង្ហាញពីការអនុវត្តការងារដោយយកចិត្តទុកដាក់តាមការជឿជាក់នេះ ។ បី ទៅ បួន ឆ្នាំកន្លងមកយើងបានឃើញថា របាយការណ៍លើប្រតិបត្តិការកាន់តែប្រសើរឡើងជាលំដាប់ ចំពោះសមិទ្ធផលចុងក្រោយរបស់យើងដោយបានឆ្លុះបញ្ចាំងលើគុណភាពប្រតិបត្តិការ ក្នុងចំណោមអាជីវកម្មដ៏ល្អរបស់យើង ។

ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩-២០២២ គឺជាយុទ្ធសាស្ត្រថ្មីដែលយើងប្តេជ្ញាចិត្ត កំណត់ថាជាយុទ្ធសាស្ត្រអាទិភាពសម្រាប់បីឆ្នាំខាងមុខ ដោយមានគំនិតជាក់លាក់ ផ្ដោតលើគោលដៅលើកកម្ពស់ ជម្រុញ ឲ្យមានភាពដ៏ល្អក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ ដើម្បីការពារ និងបម្រើអតិថិជនរបស់យើង ។

លើសពីនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានចក្ខុវិស័យក្នុងការបង្កើតទំនាក់ទំនង ឲ្យ កាន់តែល្អប្រសើរឡើងថែមទៀតជាមួយអតិថិជន ទាំងចាស់ និងថ្មីៗ យើងក៏បានប្តូរនូវវិធីសាស្ត្រថ្មីៗដែលនឹងធ្វើឲ្យអាជីវកម្មរបស់យើងកាន់តែល្អប្រសើរ ដោយផ្តល់សិទ្ធិលើអ្នករួមការងារ ក្នុងការប្រកួតប្រជែងលើទីផ្សារ ដើម្បីកាត់បន្ថយកម្រិតក្នុងវិស័យហិរញ្ញវត្ថុ និងសក្តានុពលនាពេលអនាគត ដែលយើងបានរៀបចំធនធាន

សំខាន់ៗរួចជាស្រេច។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនត្រឹមតែបានកំពុងធ្វើការផ្លាស់ប្តូរ ប៉ុណ្ណោះទេ តែយើងក៏កំពុងនាំមុខក្នុងទីផ្សារផងដែរ។

ឆ្នាំ២០១៩ ជាឆ្នាំសម្រេចបាននូវកំណត់ត្រា ទទួលបានប្រាក់ចំណូលចំនួន ៥,៧១៦,៣២២ ពាន់លានរៀល។ គ្រឹះស្ថាន យើងជាគ្រឹះស្ថានដ៏រឹងមាំ ដែលមានការលូតលាស់ទៅមុខ និងទទួលបានប្រាក់ចំណេញកើនឡើងជា លំដាប់ ។ លទ្ធផលនេះ អាចទទួលបាន ដោយសារតែយើងផ្តោតទៅលើការគ្រប់គ្រងយុទ្ធសាស្ត្រកំណើន ដែល មានសន្ទុះការងារខ្លាំងក្លាល្អបំផុត លើការប្រតិបត្តិការអាជីវកម្ម។ យើងបានទទួលជ័យជំនះលើការពង្រឹងនិង ពង្រីកទំនាក់ទំនងជាមួយអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី ក្នុងការបម្រើដល់អាជីវកម្មដ៏សម្បូរបែប។ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០១៩ បានកើនឡើងពី ២,៨១៤,៣២០ ដល់ ៥,៧១៦,៣២២ ពាន់លានរៀល ដែលជាលទ្ធផលល្អបំផុតរបស់គ្រឹះស្ថានរបស់យើង ។

ដើម្បីក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលគួរឲ្យកោតសរសើរជាទីពេញចិត្តបំផុត យើងត្រូវតែ កំណត់ចក្ខុវិស័យរបស់យើងដើម្បីពង្រឹងអាជីវកម្ម ដោយត្រូវផ្តល់លទ្ធផលជាទីគាប់ចិត្តដល់អតិថិជន និង គ្រឹះស្ថានរួម និង ការអភិវឌ្ឍក្រុមការងាររបស់យើង ដោយផ្តោត សំខាន់លើគុណតម្លៃ និងវប្បធម៌ការធ្វើ ប្រតិបត្តិការល្អប្រសើរ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវជាក់លាក់ ។ គ្រឹះស្ថានមានទំនុកចិត្តលើអនាគតនៅឆ្នាំ ខាងមុខ ចំពោះការផ្លាស់ប្តូរ និងការច្នៃប្រឌិតរបស់យើង ក្នុងការចូលរួមការងារនេះទាំងអស់គ្នា ខ្ញុំរីករាយនឹង ទទួលបានគំនិតរបស់អ្នក គ្រប់ពេលវេលា។

សម្លឹងមើលទៅមុខ យើងឃើញថាវិស័យសេវាកម្មហិរញ្ញវត្ថុ នឹងត្រូវជះឥទ្ធិពលយ៉ាងលឿន ទៅលើទីផ្សារ ពោពេញទៅដោយការច្នៃប្រឌិត តែទន្ទឹមគ្នានោះដែរឧបសគ្គរាំងស្ទះក៏កើតមានខ្លះៗដែរ។ យើងត្រូវតែត្រៀមខ្លួន ជាស្រេច ចំពោះការកើនឡើងនូវហានិភ័យ និងការក្លែងបន្លំគ្រប់បែបយ៉ាងដែលអាចនឹងកើតមានឡើងគ្រប់ពេល ជាមួយគ្នានេះដែរ ការរំពឹងទុករបស់អតិថិជន នឹងបន្តកើនឡើងជាលំដាប់ ចំពោះការប្រកួតប្រជែងពីសំណាក់ ទីផ្សារ ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាភិបាល ចំពោះការណែនាំនិងចូលរួម ក្នុងកំឡុងពេលកន្លង មក ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ចំពោះការចូល រួមគាំទ្រឥតឈប់ឈរក្នុងឆ្នាំកន្លងមកនេះ។ បើសិនជាគ្មានអ្នកទាំងអស់គ្នានោះទេ សមិទ្ធផលនេះក៏មិនអាចកើត មានឡើយ ហើយក៏ទន្ទឹងនឹងរង់ចាំចូលរួមបំពេញការងារជាមួយអ្នករាល់គ្នា ចំពោះគំនិតច្នៃប្រឌិតថ្មីៗ ដើម្បី សម្រេចតាមផែនការយុទ្ធសាស្ត្រដែលយើងបានព្រៀងទុក ។



លោក កែវ សុខា
អគ្គនាយក
បែមប៊ូ ហ្វាយនែន ភីអិលស៊ី

ផលិតផលរបស់ប៉ៃប៊ីម៉ូ ហ្វាយនែន

ឥណទានសម្រាប់ទិញម៉ូតូ



ឥណទានរយៈពេលៗ





ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន




តំណទានដល់តម្លៃ ១២១






ចំណូលសកម្មសរុប

ពាន់រៀល



ចំណូលសរុប

ពាន់រៀល



បណ្តាញប្រតិបត្តិការ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

អាជ្ញាគ្រងការខ្មែរ




ការិយាល័យប្រតិបត្តិការ



អាជ្ញាគ្រងកម្ពុជា

អាជ្ញាគ្រងកម្ពុជា



-  ទីតាំង
-  ការិយាល័យ
-  ក្រុងភ្នំពេញ
-  ខេត្តកំពង់ស្ពឺ
-  ខេត្តកណ្តាល

សកម្មភាពនានា និងការប្តូរកម្លាំងដល់បុគ្គលិក



បន្ទប់សម្រាប់ការហ្វឹកហ្វឺនដល់បុគ្គលិក



សកម្មភាពហ្វឹកហ្វឺន និងការបំពាក់បំប៉នជំនាញដល់បុគ្គលិក

ដំណើរកំសាន្តប្រចាំឆ្នាំ២០១៩នៅកោះស្តេច (កោះកុង)




សកម្មភាពនានានៃដំណើរកំសាន្តប្រចាំឆ្នាំ ២០១៩នៅកោះស្តេច






អាគន្ធផិក

Laksmi Prime Investment
Co., Ltd



Hikari Power Hong Kong
Ltd

ក្រុមប្រឹក្សាភិបាល



លោក លឹម សុជាតិ អភិបាល



លោក លឹមសុជាតិ ជាក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាយនែន ភីអិលស៊ី ទន្ទឹមជាមួយគ្នានេះដែរ លោក ក៏ជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ឡាក់ស្ទ័រី ប្រាយមី អ៊ិនវេសមេន ខុអិលធីឌី និងជាអគ្គនាយក ក្រុមហ៊ុន PCG ដែលជាដៃគូ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ លោកក៏ជាដៃគូគ្រប់គ្រង ក្រុមហ៊ុន NAS Co., Ltd ផងដែរ។ មុនពេលចូលរួមជាមួយក្រុមហ៊ុន PCG និងក្រុមហ៊ុន NAS Co., Ltd លោកបានចំណាយអស់រយៈពេលជាង ១០ ឆ្នាំជានិរន្តរ៍ការប្រធានក្រុមហ៊ុន Morison Kak & Associates ដែលជាសមាជិកនៃក្រុមហ៊ុន Morison International ។ លោកធ្លាប់ធ្វើការងារជា អ្នកត្រួតពិនិត្យ និងតាមដានផ្នែកហិរញ្ញវត្ថុ (Financial Controller) នៅ ក្រុមហ៊ុន Leopard Capital (Cambodia) Ltd រយៈពេលជាង២ឆ្នាំ ។

លោកតែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ដើម្បីចូលរួមចំណែកក្នុងការងារសង្គម មានជាអាទិ៍ ជាសមាជិក សភាពាណិជ្ជកម្មកម្ពុជា (CCC) អនុប្រធាន (Vice President) នៃសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង ជា សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹបអ្នកវិនិយោគកម្ពុជា ("CIC") ។

លោក លឹមសុជាតិ បានទទួលសញ្ញាប័ត្រ CPA Qualification ពី CPA Australia Ltd, ACCA Qualification ពី The Association of Chartered Accountants ពីចក្រភពអង់គ្លេស និង Master of Science ពី University of London ពី ចក្រភពអង់គ្លេស ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។

គណៈកម្មការប្រតិបត្តិ



លោក កែវ សុខា អគ្គនាយក

លោក កែវ សុខា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ ២០១៦ ជានាយកហិរញ្ញវត្ថុ ទន្ទឹមនឹងពេលជាមួយគ្នានោះ ដែរ លោកក៏ជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៃក្រុមហ៊ុន LAKSMI PRIME INVESTMENT “ជាក្រុមហ៊ុនមេ របស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី” ។ នៅក្នុងមុខតំណែងបច្ចុប្បន្ន លោកបានដឹកនាំគណៈកម្មាធិការគ្រប់គ្រង ដែល ទទួលបន្ទុកក្នុងការរៀបចំផែនការយុទ្ធសាស្ត្រនានា ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការជំនួញប្រចាំថ្ងៃ។

លោកសុខា បាននាំមកជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ នូវបទពិសោធន៍ជាង ១៣ ឆ្នាំ ក្នុងនាមជាមេក្រុមដឹកនាំនៅ ក្នុងវិស័យធនាគារដែលពាក់ព័ន្ធនឹង ការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិកា។ តួនាទីសំខាន់របស់លោកនៅលើមុខតំណែងធំៗ មួយចំនួនគឺការទទួលខុសត្រូវចាប់ពីគណនេយ្យករ ប្រធាន គណនេយ្យករផ្នែកគ្រប់គ្រងថវិកានិងត្រួតពិនិត្យ ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ និងជំនួយការប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ។

លោកសុខា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៨ ថ្នាក់បរិញ្ញាប័ត្រសេដ្ឋកិច្ច ជំនាញនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៣ និងសញ្ញាប័ត្រឯកទេសគណនេយ្យ ក្នុងឆ្នាំ២០០០ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក សុខា មានបទពិសោធន៍ច្រើន ក្នុងរយៈពេលជាង១៣ឆ្នាំ ក្នុងវិស័យ ធនាគារដែលពាក់ព័ន្ធនឹង ការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិកា។ លោក ធ្លាប់ជា ជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ ប្រធានផ្នែករៀបចំនិងត្រួត ពិនិត្យផែនការថវិកា ប្រធានគណនេយ្យករសាខា និងគណនេយ្យករ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី តាំងពីឆ្នាំ ២០០៣។ លោកសុខា បានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្សាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការងារគណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដារគណនេយ្យកម្ពុជា (CAS) និងស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។



លោក ជួន ចាន់ដាវ៉ា នាយកប្រតិបត្តិប្រតិបត្តិការ

លោក ជួន ចាន់ដាវ៉ា បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី ក្នុងតួនាទីជានាយកសាខា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ លោក ជួន ចាន់ដាវ៉ា ត្រូវបានតម្កើងឋានៈជានាយកប្រតិបត្តិការ នៅខែសីហាឆ្នាំ ២០១៦ ដើម្បីរៀបចំនិងត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន គ្រប់គ្រងបុគ្គលិក ធានាថាអាជីវកម្មត្រូវបានរៀបចំចាត់ចែង សម្របសម្រួលល្អឲ្យមានផលិតភាពល្អ ។

មុនពេលចូលធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី លោក ជួន ចាន់ដាវ៉ា មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងសេវាកម្មហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីមន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាន នាយកតំបន់នៅ ជីក្សីអេ (LOLC), ក្នុងឆ្នាំ ២០០៤ដល់ ២០១២។ ជានាយកសាខា នៅ និរន្ត ហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ។

លោក ចាន់ដាវ៉ា ទទួលបានបរិញ្ញាបត្រគ្រប់គ្រងព័សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១១ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតដូចជា អក្សរសាស្ត្រអង់គ្លេស វិទ្យាសាស្ត្រកុំព្យូទ័រ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងឥណទាន ហានិភ័យ ជំនាញភាពជាអ្នកដឹកនាំ និងរដ្ឋបាលដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។



លោក ផេង ច័ន្ទសារីម ប្រតិបត្តិធនធានមនុស្ស និង រដ្ឋបាល

លោក ផេង ច័ន្ទសារីម ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CCS Business Group ក្នុងឆ្នាំ ២០១៤-២០១៦ ផ្នែកសណ្ឋាគារ និង ការចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០០៧-២០១១ ជានាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍ផលិតផល និង បណ្តុះបណ្តាលនៃក្រុមហ៊ុន Nautisco Seafood Manufacturing LTD។ មុនពេលចូលរួមជាមួយ Nautisco លោក សារីម មានបទពិសោធន៍ជាង ១២ ឆ្នាំក្នុងសាជីវកម្មទូរគមនាគមន៍អន្តរជាតិដែលបានចុះបញ្ជីជាសាធារណៈរាប់ពាន់លានដុល្លារនៅកាណាដានិងសហរដ្ឋអាមេរិកនៅ Newbridge Networks Corporation និង Alcatel-Lucent Technology Corporation។

ក្នុងអំឡុងពេលនៃការងាររបស់លោកនៅឆ្នាំ ១៩៩៥-២០០៧ នៅក្រុមហ៊ុនទាំងនេះ សារីមបានកាន់មុខតំណែងគ្រប់គ្រងផ្សេងៗគ្នា មានតួនាទីអ្នកគ្រប់គ្រង ដូចជា QAA (Quality Assurance Auditor, System Automating Testing)។ នៅឆ្នាំ ១៩៩២-១៩៩៤ លោកសារីម មានតួនាទីជា Programmer Analysis នៅ CIDA (Canadian International Development Agency) នៅប្រទេសកាណាដាក្នុងឆ្នាំ ១៩៩២-១៩៩៤ ។ នៅឆ្នាំ ១៩៨០-១៩៨៤ លោកក៏មានតួនាទីជានាយកការិយាល័យនៅក្នុង UNHCR (United Nations High Commissioner for Refugees) នៅប្រទេសថៃ។

សារីម បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យនៃប្រទេសកាណាដា និងសញ្ញាប័ត្រគណនេយ្យ និង វិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែក រៀបចំកម្មវិធី និង វិភាគទិន្នន័យ។ សារីម បានចូលបម្រើការងារជាមួយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ក៏អិលស៊ី ជានាយកប្រតិបត្តិរដ្ឋបាល និងធនធានមនុស្សនៅខែ កក្កដា ឆ្នាំ 2016 ។ សារីម ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ រដ្ឋបាល នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។



លោក អឿន ស៊ីឡែន នាយកសវនកម្មផ្ទៃក្នុង

លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី ក្នុងតួនាទីជានាយកសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ លោក អឿន ស៊ីឡែន ត្រូវបានតម្កើងឋានៈជាប្រធាន សវនកម្មផ្ទៃក្នុងនៅខែមករា ឆ្នាំ ២០១៨ ដើម្បីធានាថាសវនកម្មផ្ទៃក្នុងមានការអនុវត្តស្តីតាមតម្រូវការកិច្ចប្រតិបត្តិការ ប្រតិបត្តិការហិរញ្ញវត្ថុទូទៅសម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី ។ ធានាថាតួនាទីការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

មុនពេលចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី លោក អឿន ស៊ីឡែន មានបទពិសោធន៍ជាមួយ ធនាគារ អេស៊ីលីដា ក៏អិលស៊ី រយៈពេលជាង ១៣ ឆ្នាំ លោកបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើនរួមមាន ផ្នែកគណនេយ្យ គ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង ។

លោក អឿនស៊ីឡែន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ ២០១២ បរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ ២០០៣ និងសញ្ញាបត្រជំនាញផ្នែកគណនេយ្យនៅឆ្នាំ ២០០០ ។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលទាក់ទងទៅនឹងការងារគណនេយ្យ ការគ្រប់គ្រងរដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន ។



លោក សាង ហុងម៉ូរ ទីប្រឹក្សាឥណទាន

លោក សាង ហុងម៉ូរ បានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី កាលពីខែមករាឆ្នាំ ២០១៧ ទីប្រឹក្សាឥណទាន ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាឥណទាន នៅខែមិថុនា ឆ្នាំ ២០១៨ ដើម្បីទទួលខុសត្រូវលើផែនការរួម និងរៀបចំអាជីវកម្មប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព លើការអភិវឌ្ឍ និង អនុវត្តផែនការនិងយុទ្ធសាស្ត្រទីផ្សារ និងទំនាក់ទំនង និងការគ្រប់គ្រងឥណទាន រួមមានទំនាក់ទំនង សាធារណៈ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់តាមអ៊ិនធើណែតការទំនាក់ទំនងឌីជីថល ការផ្ញើសារសំខាន់ៗ និងបទពិសោធន៍លើម៉ាក។ លោក ហុងម៉ូរ ត្រូវបានជ្រើសរើសជាប្រឹក្សាឥណទានពីក្រុមហ៊ុនបុត្រសម្ព័ន្ធចាប់ ពីថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកបានចូលបម្រើការងារនៅ ធនាគារ អេស៊ីលីដាក៏អិលស៊ី។ លោក បាននាំមកនូវបទពិសោធន៍ជាង ១០ ឆ្នាំទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ក្នុងកំឡុងពេលបំពេញការងាររបស់លោកនៅ ធនាគារអេស៊ីលីដាក៏អិលស៊ី។ លោក ហុងម៉ូរ មានមុខតំណែងផ្សេងៗដូចជា មន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាន និង បុគ្គលិកវិភាគហិរញ្ញប្បទានពាណិជ្ជកម្ម។

លោក សាង ហុងម៉ូរ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ហៀលប្រាយ (BBU) ក្នុងឆ្នាំ២០០៩ និងថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ២០០៣ ។



លោកស្រី កន កណ្ណិកា នាយិកាការិយាល័យហិរញ្ញវត្ថុ

លោកស្រី កណ្ណិកា បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមប៉ូ ហ្វាយនែន ភីអិលស៊ី នៅខែមីនាឆ្នាំ ២០១៧ ក្នុងជាប្រធានផ្នែកគណនេយ្យ។ លោកស្រីត្រូវបានតែងតាំងជានាយិកាការិយាល័យហិរញ្ញវត្ថុ នៅខែមិថុនា ឆ្នាំ ២០១៨ ក្នុងនាមជានាយកការិយាល័យហិរញ្ញវត្ថុ លោកស្រី ទទួលបន្ទុករៀបចំផែនការយុទ្ធសាស្ត្រនានា ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការជំនួញប្រចាំថ្ងៃ ជាពិសេស ទទួលបន្ទុកលើ គណនេយ្យហិរញ្ញវត្ថុ និង តេនាកិច្ចការនៃអាជីវកម្មក៏ដូចជាការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ។ លើសពីនេះលោកស្រី កណ្ណិកា ត្រូវបានជ្រើសរើស ជាសមាជិក គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមប៉ូ ហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ។

លោកស្រី កណ្ណិកា មានបទពិសោធន៍ជាង ១០ ឆ្នាំទាក់ទងនឹងវិស័យហិរញ្ញវត្ថុ។ ក្នុងកំឡុងពេលបំពេញការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី, លោកស្រី កណ្ណិកា មានមុខតំណែង ជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និង គណនេយ្យករ ។

លោកស្រី កណ្ណិកា បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១១ និង ទទួលបាន បរិញ្ញាបត្រគណនេយ្យជំនាញ ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅភ្នំពេញក្នុងឆ្នាំ ២០០៨ ។



មើលរូបពីឆ្វេងទៅស្តាំ៖

សាង ហុនម៉ូរ

ជូន ចាន់ដារ៉ា

កែវ សុខា

កន កន្ទ្រីកា

ផេង ប័ន្ទសារីម

ធឿន សុំឡែន

៖ ទីប្រឹក្សាឥណទាន

៖ នាយកប្រតិបត្តិប្រតិបត្តិការ


៖ អគ្គនាយក

៖ នាយិកាការិយាល័យហិរញ្ញវត្ថុ

៖ នាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

៖ នាយកសវនកម្មផ្ទៃក្នុង

បេសកកម្មក្រុមហ៊ុន



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ("ក្រុមហ៊ុន") គឺជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជី ក្រោមអត្តសញ្ញាណលេខ ០៤១៩E/2015 ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៥។

គោលដៅសាជីវកម្មរបស់ក្រុមហ៊ុន គឺការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្នែកឥណទាន ដែលមានទំនុកចិត្ត និង

ងាយស្រួល ដល់សហគ្រិនខ្នាតតូច និងមធ្យម ដែលមានបម្រើដោយគ្រឹះស្ថាន។

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៣៤ ផ្លូវវ៉ែងស្រេង (Block-F) ឧទ្យាន ឧស្សាហកម្មវឌ្ឍនៈ ១ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។

លទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ

លទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានបង្ហាញក្នុងរបាយការណ៍លទ្ធផល។

មូលធនដែលបានបង់

ពុំមានការផ្លាស់ប្តូរភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនោះទេ។

ភាគលាភ

ពុំមានភាគលាភ ត្រូវបានប្រកាស ឬ ទូទាត់ នៅក្នុងអំឡុងការិយបរិច្ឆេទ និងរហូតដល់កាលបរិច្ឆេទនៃ របាយការណ៍ហិរញ្ញវត្ថុនោះទេ។

ទុនបម្រុង និងសំវិធានធន

មិនមានបម្រុងបម្រួលជាសារវន្តលើទុនបម្រុង និង សំវិធានធនសម្រាប់ការិយបរិច្ឆេទនេះទេ លើកលែងតែ បម្រុង បម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអត្រាកំណត់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអត្រាកំណត់ និង

ការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទាន អាក្រក់ត្រូវបានលុបចេញពីបញ្ជី និង ការធ្វើសំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទាន អាក្រក់ និង ជាប់ សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាល ឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធនលើបំណុលជាប់ សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម (លើកលែងតែករណីពាក់ព័ន្ធជាមួយ ឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រា ក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលយកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យការ កំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬ មានភាពមិន សមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និង ធ្វើឲ្យចំពោះពាក់ព័ន្ធនៃវិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលបរិច្ឆេទ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយ របស់ក្រុមហ៊ុនបានកើតមានឡើងចាប់ពីដំណាច់ការិយបរិច្ឆេទ នៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានទ្រព្យអកម្មយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយបរិច្ឆេទ នៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យអកម្មយថាហេតុ ឬ ទ្រព្យអកម្មផ្សេងៗ របស់ក្រុមហ៊ុន ដែល អាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ 12ខែ ខាងមុខបន្ទាប់ពីការបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅ ពេលបំណុលនោះដល់កាលកំណត់សង

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែ

ហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬ ក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមាន លក្ខណៈមិនប្រក្រតីទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ចាំបាច់ពីការិយបរិច្ឆេទរាយការណ៍

មិនមានព្រឹត្តិការណ៍សំខាន់ណាមួយ បានកើតឡើងក្រោយកាលបរិច្ឆេទនៃតារាងតុល្យការដែលតម្រូវឲ្យមានការលាតត្រដាងព័ត៌មាន ឬ ធ្វើនិយ័តភាព លើកលែងតែព្រឹត្តិការណ៍ដូចដែលបានលាតត្រដាងបង្ហាញនៅក្នុងកំណត់សម្គាល់ ដែលមានភ្ជាប់ទៅនឹងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និង នាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Yoichi Shiraishi	ប្រធានក្រុមប្រឹក្សាភិបាល
លោក លីម សុផាតិ	អភិបាល
លោក Mitsutoki Shigeta	អភិបាល
លោក ណា សុផី	អភិបាលឯករាជ្យ

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd គឺជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើងដើម្បីឲ្យក្រុមហ៊ុនជាភាគីមួយ ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់បានទទួល ឬ មានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយតាមរយៈហេតុផលនៃកិច្ចសន្យា ដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិកក្រុមប្រឹក្សាភិបាល ឬក៏ ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែ អត្ថប្រយោជន៍ទាំងឡាយណា ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្រប ដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយជាប់លាប់។
- អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ឬ ប្រសិនបើមានគម្លាតនៃការអនុវត្តបទប្បញ្ញត្តិ និងសេចក្តីណែនាំ ហើយនិង ស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និង កំណត់ចំនួនទឹកប្រាក់ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបាន សមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិន អាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និង សកម្មភាពទាំងឡាយរបស់ ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និង លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និង ធានាថាគោលនយោបាយ និង ការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលបង្ហាញអំពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ និងសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យ អនុលោម តាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រងក៏មានទំនួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យ សកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀត ក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការក្លែងបន្លំ និង ភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល បញ្ជាក់ថាក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញ នូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាម CIFRS for SMEs។

តំណាងក្រុមប្រឹក្សាភិបាល



លីម សុជាតិ
អភិបាល

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុននិកនៃ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងរបាយការណ៍លទ្ធផលពេញលេញរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយបង្ហាញនូវ ទិដ្ឋភាពពិតប្រាកដនិង ត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀត ដែលទទួលបាននៅកាលបរិច្ឆេទរបាយការណ៍សវនករ រួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបរិយាយ នៅទំព័រទី១ ដល់ទំព័រទី៤។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗទៀត។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗ នេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណា ថាព័ត៌មានទាំងនេះ មានភាពខុសគ្នាជាសារវន្តឬទេ ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹង ដែលទទួលបានក្នុងការធ្វើសវនកម្ម ឬថាព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលតម្រូវឲ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងនិងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍
ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាស ធុនតូច និងមធ្យម ហើយ និង ទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រង គិតថា មានសារៈប្រយោជន៍ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាល មកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាព អាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹង និរន្តរភាព អាជីវកម្ម និង ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើក លែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់ លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរាយការណ៍ អំពី ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ ទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយ របាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺជាការធានា អះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារ អន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គង អាចកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្ម ដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការ វិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការ ក្លែងបន្លំ ឬការភាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញ កំហុសឆ្គងជាសារវន្ត ដែល បណ្តាល មកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែល បណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចោល ដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម

ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។

- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និង ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និង ការបង្ហាញ ដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើង ដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬកាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។

ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើ ភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់ កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។

- វាយតម្លៃការបង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយ អ្នកទទួលបន្ទុកលើ អភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។


ឡាន ស៊ីនរតនា
Partner

Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិស្រុត

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០



របាយការណ៍ ហិរញ្ញវត្ថុ

តារាងតុល្យការ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់ សម្គាល់	2019 2018			
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	62,855	256,134	18,675	75,036
សមតុល្យជាមួយធនាគារជាតិកម្ពុជា	5	131,723	536,771	130,956	526,181
សមតុល្យជាមួយធនាគារផ្សេងទៀត	6	396,885	1,617,306	317,886	1,277,266
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	7	6,944,899	28,300,463	4,233,382	17,009,729
ទ្រព្យសកម្មផ្សេងៗ	8	110,472	450,172	81,392	327,033
អចលនទ្រព្យ និងហត្ថបករណ៍	09	30,683	125,033	20,199	81,160
កម្មវិធីកុំព្យូទ័រ	10	11,548	47,058	13,006	52,258
		7,689,065	31,332,937	4,815,496	19,348,663
ទ្រព្យសកម្មសរុប					
បំណុល និង មូលធនរបស់ភាគទុនិក					
បំណុល					
បំណុលពន្ធលើប្រាក់ចំណូល	11.1	1,430	5,827	828	3,327
ប្រាក់កម្ចីពីភាគទុនិក	12	5,259,500	21,718,344	2,798,671	11,245,060
បំណុលផ្សេងៗ	13	216,916	598,051	81,429	327,182
		5,477,846	22,322,222	2,880,928	11,575,569
បំណុលសរុប					
មូលធនរបស់ភាគទុនិក					
ដើមទុន	14	2,500,000	10,000,000	2,500,000	10,000,000
ខាតបង់បង្គរ		(370,311)	(1,493,038)	(631,710)	(2,551,876)
ទុនបម្រុងបទប្បញ្ញត្តិ	15	81,530	328,457	66,278	266,305
លម្អៀងបង្គរពីការប្រែសម្រួលរូបិយប័ណ្ណ		-	175,296	-	58,665
		2,211,219	9,010,715	1,934,568	7,773,094
មូលធនសរុប		2,211,219	9,010,715	1,934,568	7,773,094
បំណុល និងមូលធនសរុប		7,689,065	31,332,937	4,815,496	19,348,663

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃ
ទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់សម្គាល់	សម្រាប់ការិយបរិច្ឆេទបញ្ចប់		សម្រាប់ការិយបរិច្ឆេទបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ២)		(កំណត់សម្គាល់ ២)	
		(ការរាយការណ៍ឡើងវិញ - កំណត់សម្គាល់ ៣)			
ចំណូលការប្រាក់	16	1,393,409	5,646,093	671,698	2,717,018
ចំណាយការប្រាក់	17	(465,052)	(1,884,391)	(208,923)	(845,094)
ចំណូលពីការប្រាក់សុទ្ធ		928,357	3,761,702	462,775	1,871,924
ចំណូលផ្សេងៗ	18	17,332	70,229	24,055	97,302
ចំណូលពីប្រតិបត្តិការ		945,689	3,831,931	486,830	1,969,226
ចំណាយបុគ្គលិក	19	(411,833)	(1,668,747)	(243,999)	(986,976)
សំវិធានធន(ការកាត់បន្ថយសំវិធានធន) លើចំណូលជាប់សង្ស័យ	7	(33,198)	(134,518)	21,219	85,831
ចំណាយលើការរំលស់	20	(13,348)	(54,086)	(14,974)	(60,570)
ចំណាយប្រតិបត្តិការផ្សេងទៀត	21	(196,405)	(795,833)	(142,473)	(576,303)
ចំណេញមុនពេលបង់ពន្ធ		290,905	1,178,747	106,603	431,208
ចំណាយពន្ធលើប្រាក់ចំណេញ	11.1	(14,254)	(57,757)	(7,193)	(29,096)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		276,651	1,120,990	99,410	402,112
ធាតុក្នុងរបាយការណ៍លទ្ធផលផ្សេងៗ					
លម្អៀងពីការកែសម្រួលរូបិយប័ណ្ណ		-	116,631	-	8,699
ចំណេញលេញពេញ សរុប		276,651	1,237,621	99,410	410,811

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដើមទុន		ហិរញ្ញប្បទានបន្ថែម		ការប្តូរមូលធន		សរុប	
	ដើមទុន	ហិរញ្ញប្បទានបន្ថែម	ហិរញ្ញប្បទានបន្ថែម	ហិរញ្ញប្បទានបន្ថែម	ការប្តូរមូលធន	ការប្តូរមូលធន	សរុប	ការប្តូរមូលធន
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ (តាមរបាយការណ៍ឡើងវិញ - កំណត់សម្គាល់ ៣)	2,500,000	(631,710)	66,278	58,665	1,934,568	7,773,094		
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	276,651	-	-	276,651	1,120,990		
ការផ្ទេរទុនប្រែប្រួលមូលធន	-	(15,252)	15,252	-	-	-		
លម្អៀងបង្កើតការប្តូរមូលធនបន្ថែម	-	-	-	116,631	-	116,631		
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,500,000	(370,311)	81,530	175,296	2,211,219	9,010,715		
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ យោងតាមរបាយការណ៍ចាស់	1,250,000	(667,679)	-	-	582,321	2,312,317		
ផលប៉ះពាល់នៃការកែសម្រួលការប្តូរមូលធន (កំណត់សម្គាល់ ៣)	-	2,837	-	49,966	-	49,966		
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (តាមរបាយការណ៍ឡើងវិញ - កំណត់សម្គាល់ ៣)	1,250,000	(664,842)	-	49,966	585,158	2,362,283		
បន្ថែមដើមទុន	1,250,000	-	-	-	1,250,000	5,000,000		
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	99,410	-	-	99,410	402,112		
ការផ្ទេរទុនប្រែប្រួលមូលធន	-	(66,278)	66,278	-	-	-		
លម្អៀងបង្កើតការប្តូរមូលធនបន្ថែម	-	-	-	8,699	-	8,699		
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (តាមរបាយការណ៍ឡើងវិញ - កំណត់សម្គាល់ ៣)	2,500,000	(631,710)	66,278	58,665	1,934,568	7,773,094		

កំណត់សម្គាល់ភ្ជាប់ទៅលេខ ១ ដល់ ២៥ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ២.១)
				(ការរាយការណ៍ឡើងវិញ - កំណត់ សម្គាល់ ៣)

សកម្មភាពប្រតិបត្តិការ

ចំណេញមុនពន្ធដកកន្លះ 290,905 1,178,747 106,603 431,208

ការកែសម្រួល៖

សំវិធានធន(ការកាត់ប្រាក់សំវិធានធន) លើការ
ខាតបង់ឥណទានទៅអតិថិជន

7 33,198 134,518 (21,219) (85,831)

ចំណាយលើការរំលស់

20 13,348 54,086 14,974 60,570

សំវិធានធនទ្រព្យសកម្មផ្សេងៗ

9 1,856 7,521 1,732 7,006

ការលុបចោលអចលនទ្រព្យ និង

ហត្ថបករណ៍

1,856 7,521 1,732 7,006

341,580 1,384,084 107,196 433,605

បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

- - (62,500) (252,813)

ឥណទានផ្តល់ដល់អតិថិជន

(2,744,715) (11,121,585) (2,502,365) (10,122,066)

ទ្រព្យសកម្មផ្សេងៗ

(31,353) (127,044) (25,856) (104,586)

បំណុលផ្សេងៗ

65,340 264,757 (580,778) (2,349,246)

(2,369,148) (9,599,788) (3,064,303) (12,395,106)

ពន្ធលើប្រាក់ចំណូលដែលបានបង់	11.1	(13,652)	(55,318)	(6,666)	(26,964)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(2,382,800)	(9,655,106)	(3,070,969)	(12,422,070)
សកម្មភាពវិនិយោគ					
ការទិញអចលនទ្រព្យ និងហត្ថបករណ៍	9	(24,238)	(98,212)	(4,676)	(18,914)
ការទិញកម្មវិធីកុំព្យូទ័រ	10	-	-	(1,500)	(6,068)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(24,238)	(98,212)	(6,176)	(24,982)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីម្ចាស់ភាគទុនិក	12	2,650,000	10,737,800	4,039,500	16,339,778
ការទូទាត់សងប្រាក់កម្ចីទៅម្ចាស់ភាគទុនិក		(119,016)	(482,254)	(2,556,040)	(10,339,183)
សាច់ប្រាក់ទទួលបានពីការបង្កើតដើមទុន	14	-	-	1,250,000	5,000,000
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		2,530,984	10,255,546	2,733,460	11,000,595
ការ (ថយចុះ) កើនឡើងសុទ្ធនៃសាច់ប្រាក់		123,946	502,228	(343,685)	(1,446,457)
សាច់ប្រាក់នៅដើមឆ្នាំ		342,517	1,395,757	686,202	2,757,160
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	2,850	-	65,530
សាច់ប្រាក់និង សាច់ប្រាក់សមមូលនាចុងគ្រា		466,463	1,900,837	342,517	1,376,233

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1. ព័ត៌មានអំពីក្រុមហ៊ុន

ប៊ែមថ្វី ហ្វាយនែន ភីអិលស៊ី ("ក្រុមហ៊ុន") គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជី ក្រោមអត្តសញ្ញាណលេខ 0419E/2015 ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី29 ខែមករាឆ្នាំ2015 ។ ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី7ខែឧសភាឆ្នាំ2015។

គោលដៅសាងសង់ក្រុមហ៊ុន គឺការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្នែកឥណទាន ដែលមានទំនុកចិត្ត និង ងាយស្រួល ដល់សហគ្រិនខ្នាតតូច និងមធ្យម ដែលមានបម្រើដោយគ្រឹះស្ថាន។

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ 34 ផ្លូវវ៉ែងស្រង់ (Block-F) ឧទ្យានឧស្សាហកម្មវឌ្ឍនៈ 1 ភូមិត្រពាំងថ្លឹង 1 សង្កាត់ចោមចៅ 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

និយោជិក

សមតុល្យនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុនមាននិយោជិកសរុបចំនួន 65 នាក់ (2018: 28 នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យចេញដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2020។

2. គោលនយោបាយគណនេយ្យសំខាន់ៗ

មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (បង្ហាញជាដុល្លារអាមេរិក) ត្រូវបានរៀបចំឡើងតាមមូលដ្ឋានតម្លៃដើមប្រវត្តិសាស្ត្រ និងអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម ("CIFRS for SMEs")។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ក្រុមហ៊ុនដែលអនុវត្តតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅស្តង់ដាររបាយការណ៍ ទាក់ ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និង មធ្យមរបស់ក្រុមហ៊ុនគឺពីថ្ងៃទី1 ខែមករា ឆ្នាំ2018។ របាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំមុន និងរហូតដល់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា យោងជារួមទៅនឹងគោលការណ៍គណនេយ្យ

ដែលទទួលយកជាទូទៅ("GAAP")។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម CIFRS for SMEsដែលចាប់អនុវត្តនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រួមជាមួយនឹងព័ត៌មានគូលេខប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចដែលបានរៀបរាប់ក្នុងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដើមគ្រាន់របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRS for SMEs របស់ក្រុមហ៊ុន)។

ការផ្លាស់ប្តូរទៅ CIFRS for SMEs បានធ្វើឲ្យមានការផ្លាស់ប្តូរមួយចំនួននៅក្នុងគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន បើប្រៀបធៀបទៅនឹងពេលដែលអនុវត្ត GAAP ពីមុន។ កំណត់សម្គាល់លេខ ២ នៃរបាយការណ៍ហិរញ្ញវត្ថុ រៀបរាប់ពីភាពខុសគ្នារវាងមូលធន និងការចំណេញ ឬខាតដែលបានបង្ហាញនៅក្នុង GAAP ពីមុន និងចំនួនទឹកប្រាក់ដែលបានបង្ហាញជាថ្មីនៅតាម CIFRS for SMEsសម្រាប់ការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ដូចគ្នាទៅនឹងមូលធនដែលបានបង្ហាញនៅក្នុង របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុដើមគ្រាន់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

ការប្រែសម្រួលទឹកប្រាក់ដុល្លារអាមេរិកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមច្បាប់ស្តីគណនេយ្យ និងសវនកម្ម និងគោលការណ៍ណែនាំរបស់ CIFRS for SMEs ដោយប្រើអត្រាការប្តូរចុងគ្រា និងអត្រាប្តូរប្រាក់ជាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់ ដូចដែលបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា។

ទ្រព្យសកម្ម និងបំណុល ត្រូវបានកែសម្រួលតាមអត្រាការប្រាក់បិទនាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ចំណែកប្រាក់ចំណូល និងចំណាយត្រូវបានកែសម្រួលដោយអត្រាការប្រាក់មធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ រាល់លទ្ធផលភាពខុសគ្នានៃអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ជាសមាសភាពដាច់ដោយឡែកនៃមូលធន។ ការបកប្រែនេះមិនគួរត្រូវបានបកស្រាយថាចំនួនទឹកប្រាក់ដុល្លារអាមេរិកអាចត្រូវបាន ឬនឹងត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬ អត្រាផ្សេងៗទៀត។ ចំនួនទាំងអស់ជាដុល្លារអាមេរិក និងប្រាក់រៀលត្រូវបានបង្កត់ទៅប្រាក់ដុល្លារ និងពាន់រៀល ("KHR'000") ជិតបំផុត លើកលែងតែមានបញ្ជាក់ផ្សេងពីនេះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញ ដោយយោងតាមអត្រាប្តូរប្រាក់ដែលត្រូវអនុវត្តក្នុង ១ ដុល្លារ ដូចខាង ក្រោម៖

	2019	2018
អត្រាចុងគ្រា	4,075	4,018
អត្រាមធ្យម	4,052	4,045

2. គោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់ថ្ងៃទី៣១ ខែធ្នូ។

រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ និង អត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស

រូបិយប័ណ្ណនៃព្រះរាជាណាចក្រកម្ពុជាគឺ ប្រាក់រៀល (“KHR”)។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាចម្បងជាប្រាក់ដុល្លារអាមេរិក។ គណៈគ្រប់គ្រង បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណរៀបចំ និងជារូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និង កាលៈទេសៈរបស់ក្រុមហ៊ុន។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់អត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និង ទ្រព្យអកម្ម ដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក ដែលកំពុងមាននៅកាលបរិច្ឆេទនៃរបាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រានាការបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ឧបករណ៍ហិរញ្ញវត្ថុ

ក្រុមហ៊ុនជ្រើសរើសវិធានគណនេយ្យចែងក្នុង ផ្នែកទី១១ស្តីពី ឧបករណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន និង ផ្នែកទី ១២ ស្តីពី ការបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុដទៃទៀតមកអនុវត្ត។

ឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុជាមូលដ្ឋាន ដូចជាសាច់ប្រាក់សុទ្ធ សាច់ប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា សាច់ប្រាក់បញ្ញើជាមួយធនាគារផ្សេងទៀត ប្រាក់កម្ចីផ្តល់ទៅអតិថិជន ទ្រព្យសកម្មផ្សេងទៀត(លើកលែងប្រាក់បង់មុន) រួមទាំងប្រាក់កម្ចីបំណុលចរន្តផ្សេងទៀត (លើកលែងបំណុលបង្គរ និងបំណុលពន្ធត្រូវបង់)។ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តែនៅពេលដែលអង្គភាពក្លាយជាភាគីនៃ កិច្ចសន្យាពាក់ព័ន្ធនឹងឧបករណ៍នោះ។ ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងទៅតាមតម្លៃនាពេលប្រតិបត្តិការ លើកលែងតែកិច្ចសន្យាមានប្រតិបត្តិការហិរញ្ញប្បទាន។ ប្រតិបត្តិការ ហិរញ្ញប្បទាន អាចនឹងកើតឡើងប្រសិនបើការទូទាត់ត្រូវបានពន្យារពេលលើសពី រយៈពេល អាជីវកម្មធម្មតាឬការទូទាត់ត្រូវបានផ្តល់ហិរញ្ញប្បទានតាមអត្រាប្រាក់ដែលមិនមែនជាអត្រាទីផ្សារ។

ប្រសិនបើកិច្ចសន្យានាំឲ្យមានប្រតិបត្តិការហិរញ្ញប្បទានកើតមាន ក្រុមហ៊ុនត្រូវរៀបចំទ្រព្យសកម្ម ឬ បំណុល ហិរញ្ញវត្ថុតាមតម្លៃជាក់ស្តែងនៃការទូទាត់នាពេលអនាគតបញ្ចុះមកត្រឹមអត្រាការ

ប្រាក់លើទីផ្សារសម្រាប់ឧបករណ៍បំណុលប្រហាក់ប្រហែល។

ដើមបន្ទុកប្រតិបត្តិការ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងរាល់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងអស់លើកលែងតែ ឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃទីផ្សារ ទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល។

បន្ទាប់ពីការទទួលស្គាល់ដំបូង មូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុទាំងអស់នឹងត្រូវបានវាស់វែងតាមថ្លៃដើមដែលបានរំលស់ ដោយប្រើវិធីសាស្ត្រគណនាការប្រាក់ប្រសិទ្ធភាព (" EIR")។

នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ក្រុមហ៊ុនត្រូវវាយតម្លៃថា តើមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃរបស់ទ្រព្យសកម្មហិរញ្ញវត្ថុណាមួយដែលត្រូវវាស់វែងដោយថ្លៃដើម ថ្លៃដើមដែលបានរំលស់។ ប្រសិនបើមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ក្រុមហ៊ុនត្រូវទទួលស្គាល់ការខាតបង់លើការថយចុះតម្លៃនៅក្នុងរបាយការណ៍លទ្ធផលភ្លាមៗ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើមដែលបានរំលស់ ការខាតបង់លើការថយចុះតម្លៃគឺជាភាពខុសគ្នារវាងតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្ម និងតម្លៃជាក់ស្តែងនៃលំហូរសាច់ប្រាក់ប៉ាន់ស្មាន ដែលបានបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព ("EIR")។ ប្រសិនបើឧបករណ៍ហិរញ្ញវត្ថុ មានអត្រាការប្រាក់ប្រែប្រួល អត្រាចុះតម្លៃសម្រាប់វាស់វែងការខាតបង់បណ្តាលមកពីការថយចុះតម្លៃគឺជា អត្រាការប្រាក់ប្រសិទ្ធភាពបច្ចុប្បន្នដែលបានកំណត់ក្នុងកិច្ចសន្យា។

ក្នុងការិយបរិច្ឆេទបន្តបន្ទាប់ ប្រសិនបើបរិមាណនៃការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃមានការថយចុះ ហើយការថយចុះនោះអាចមានការពាក់ព័ន្ធចម្បងទៅនឹងព្រឹត្តិការណ៍មួយដែលបានកើតមានបន្ទាប់ពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ អង្គភាពត្រូវធ្វើការកត់ត្រាបញ្ជ្រាសមកវិញនូវការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយការកែគណនីសំវិធានធន។ ការកត់ត្រាបញ្ជ្រាសនេះ មិនត្រូវធ្វើលើតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម

ហិរញ្ញវត្ថុ (បរិមាណនៃគណនីសំវិធានធនសុទ្ធ) ដែលលើសពីអ្វីដែលតម្លៃពិតគណនេយ្យមានដែលមានការថយចុះតម្លៃដែលមិនបានទទួលស្គាល់ពីមុន។ អង្គភាពត្រូវទទួលស្គាល់បរិមាណបញ្ជ្រាសទាំងអស់ក្នុង ចំណេញឬខាតបង់ភ្លាមៗ។

ការមិនទទួលស្គាល់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុននឹងមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុតែនៅពេល៖

- សិទ្ធិតាមកិច្ចសន្យាលើលំហូរសាច់ប្រាក់ ទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬ បានទូទាត់រួច ឬ

- ក្រុមហ៊ុនផ្ទេរទៅឲ្យភាគីផ្សេងទៀត នូវហានិភ័យនិងរង្វាន់កម្មសិទ្ធិសំខាន់ៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ទោះបីក្រុមហ៊ុនបានរក្សានូវហានិភ័យ និង រង្វាន់សំខាន់ៗនៃកម្មសិទ្ធិសំខាន់ៗក៏ដោយ ក្រុមហ៊ុនបានផ្ទេរការគ្រប់គ្រងលើទ្រព្យសកម្មទាំងនោះទៅឲ្យភាគីផ្សេង ហើយភាគីផ្សេងមានលទ្ធភាពក្នុងការលក់ទ្រព្យសកម្មទាំងអស់ទៅឲ្យភាគីទីបីដែលមិនពាក់ព័ន្ធ ហើយ ភាគីផ្សេងនោះអាចអនុវត្តលទ្ធភាពជាឯកតោភាគី ដោយមិនចាំបាច់ដាក់លក្ខខណ្ឌបន្ថែមលើការផ្ទេរនោះទេ។ ក្នុងករណីនេះ ក្រុមហ៊ុនត្រូវ (ក) មិនទទួលស្គាល់ទ្រព្យសកម្ម និង (ខ) ទទួលស្គាល់ដាច់ដោយឡែកពីគ្នានូវសិទ្ធិនិងកាតព្វកិច្ច ដែលមានឬដែលបានបង្កើតឡើងនៅក្នុងការផ្ទេរ ។

ប្រសិនបើការផ្ទេរមិនបានបណ្តាលឲ្យមានការមិនទទួលស្គាល់ដោយសារតែ ក្រុមហ៊ុនបានរក្សានូវហានិភ័យនិងរង្វាន់ កម្មសិទ្ធិ សំខាន់ៗនៃទ្រព្យសកម្មដែលបានផ្ទេរ ហើយក្រុមហ៊ុនត្រូវបន្ត ទទួលស្គាល់ ទ្រព្យសកម្មដែលបានផ្ទេរ នៅក្នុងទ្រព្យសកម្មទាំងមូល ហើយត្រូវទទួលស្គាល់បំណុលហិរញ្ញវត្ថុសម្រាប់តម្លៃតបស្នង ដែលទទួលបាន ។ ទ្រព្យសម្បត្តិនិងបំណុលមិនត្រូវកាត់កងគ្នាឡើយ។ សម្រាប់ការិយបរិច្ឆេទបន្តបន្ទាប់ ក្រុមហ៊ុនត្រូវទទួលស្គាល់នូវ ចំណូលពីការផ្ទេរទ្រព្យសកម្មនិងទទួលស្គាល់នូវ ចំណាយនានាដែលកើតមានលើបំណុលហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ មិនត្រូវបានទទួលស្គាល់នៅពេលដែលកាតព្វកិច្ចដែលបានចែងក្នុងកិច្ចសន្យា ត្រូវបានបំពេញ រំសាយចោល ឬ ផុតកំណត់។ នៅពេលដែលបំណុលហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយបំណុលហិរញ្ញវត្ថុផ្សេង ពីអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាដោយមានលក្ខខណ្ឌចម្បងផ្សេងគ្នា ឬ លក្ខខណ្ឌសំខាន់ៗ នៃបំណុលដែលមានស្រាប់ត្រូវបានកែប្រែ នោះការជំនួសនិងការកែប្រែទាំងនេះត្រូវបានចាត់ទុកជាការមិនទទួលស្គាល់នៃតម្លៃបំណុលហិរញ្ញវត្ថុដើម និងទទួលស្គាល់ តែ តម្លៃនៃបំណុលហិរញ្ញវត្ថុថ្មី ហើយភាពខុសគ្នារវាងតម្លៃពិតគណនេយ្យនៃបំណុលហិរញ្ញវត្ថុណាមួយ នឹងត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល។

សាច់ប្រាក់

សម្រាប់គោលបំណងលើរបាយការណ៍លំហូរសាច់ប្រាក់សាច់ប្រាក់គឺរួមបញ្ចូលទាំងសាច់ប្រាក់ក្នុងដៃ គណនីចរន្តនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យជាមួយធនាគារផ្សេងទៀត។

សមតុល្យភាពជាមួយធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ធនាគារលើដើមទុនត្រូវបានរក្សាទុកជាមួយធនាគារជាតិ នៃកម្ពុជាដោយអនុលោមទៅតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយត្រូវបានកំណត់ដោយភាគរយនៃដើមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀតគឺត្រូវទទួលស្គាល់តាមថ្លៃដើម។

ប្រាក់តម្កល់ធានាដើមទុន

ប្រាក់តម្កល់ធានាដើមទុន ត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីធនាគារ និង គ្រឹះស្ថាន ហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាដែលកំណត់លើភាគរយនៃដើមទុនអប្បបរមាដូចដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ជាដំបូងក្នុងតម្លៃប្រតិបត្តិការ (រាប់បញ្ចូលទាំងថ្លៃដើមប្រតិបត្តិការ) និងវាស់វែងជាបន្តបន្ទាប់ដោយចំណាយរំលស់ប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

អ៊ីមតែមិន

នាការិយបរិច្ឆេទ បញ្ចប់នៃរបាយការណ៍នីមួយៗ តម្លៃពិតគណនេយ្យនៃឥណទាន ផ្តល់ដល់អតិថិជន ត្រូវបានត្រួតពិនិត្យដើម្បីកំណត់ថាមានភស្តុតាងច្បាស់នៃអ៊ីមតែមិន ឬទេ។ ប្រសិនបើមានភស្តុតាងច្បាស់លាស់របស់អ៊ីមតែមិន ការខាតបង់លើអ៊ីមតែមិន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។ ការខាតបង់លើអ៊ីមតែមិន គឺជាភាពខុសគ្នារវាងតម្លៃពិតគណនេយ្យនៃឥណទាន និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាន ដែលធ្វើអប្បបរមាតាម អត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្ម។

ភស្តុតាងច្បាស់លាស់របស់អ៊ីមតែមិន រួមបញ្ចូលទិន្នន័យអង្កេតដែលបានមកពីការពិភាក្សាកម្មវិធីទុកដាក់របស់គណៈគ្រប់គ្រងអំពីព្រឹត្តិការណ៍បាត់បង់ដូចខាងក្រោម៖

- (ក) លំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី
- (ខ) ការរំលោភលើកិច្ចសន្យា ដូចជាការខកខាន ឬ ការបំពានការប្រាក់ ឬ ការទូទាត់ប្រាក់ដើម
- (គ) វាអាចទៅរួចនៅពេលដែលអ្នកខ្ចីនឹងក្ស័យធន
- (ឃ) ទិន្នន័យអង្កេត បានបង្ហាញថាមានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានពីក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មទាំងនោះ ទោះបីជាការថយចុះមិនទាន់កំណត់

អត្តសញ្ញាណជាមួយនឹងទ្រព្យសកម្មនៅក្នុងក្រុម ដូចជាស្ថានភាពសេដ្ឋកិច្ចថ្នាក់ជាតិ ឬ ក្នុងស្រុក ឬ ការផ្លាស់ប្តូរមិនល្អនៅក្នុងលក្ខខណ្ឌឧស្សាហកម្ម។

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានដាក់ជាក្រុមដោយផ្អែកលើមូលដ្ឋាននៃលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា។

ការកត់ត្រាបញ្ជីសមកវិញនៃអ៊ីមតែមិន

ប្រសិនបើក្នុងរយៈពេលបន្តបន្ទាប់ ចំនួននៃការខាតបង់លើអ៊ីមតែមិនថយចុះ ហើយការថយចុះអាចទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីការខាតបង់លើអ៊ីមតែមិន ត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវកត់ត្រាបញ្ជីសមកវិញនូវការខាតបង់លើអ៊ីមតែមិន ដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយកែសម្រួលគណនីសំវិធានធន។ ការកត់ត្រាបញ្ជីសមកវិញមិនត្រូវគិតចូលជាតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ(ដាក់គណនីសំវិធានធន) ដែលលើសពីតម្លៃពិតគណនេយ្យដែលបានបង្ហាញពីការខាតបង់លើអ៊ីមតែមិន ដែលមិនត្រូវបានទទួលស្គាល់ពីមុននោះទេ។ ក្រុមហ៊ុនត្រូវទទួលស្គាល់ចំនួនទឹកប្រាក់ដែលកត់ត្រាបញ្ជីសមកវិញនៅរបាយការណ៍លទ្ធផលស្តារ។

ទុនបម្រុងបទប្បញ្ញត្តិ

ទុនបម្រុងបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងដោយគិតសម្រាប់ភាពខុសគ្នារវាងសំវិធានធនលើអ៊ីនតេមិនរបស់ឥណទានដែលបានកំណត់ អនុលោមតាម CIFRS for SMEs នឹង សំវិធានធនបទប្បញ្ញត្តិដែលបានកំណត់ អនុលោមតាមប្រកាសលេខ B7-0017-344 របស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និង សារាចរលេខ B7-018-001 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅលើចំណាត់ថ្នាក់នៃហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមតែមិនសម្រាប់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ។

សំវិធានធនបទប្បញ្ញត្តិ តម្រូវឲ្យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុធ្វើចំណាត់ថ្នាក់ឥណទានទៅជា ៥ថ្នាក់និងផ្តល់សំវិធានធនទូទៅនិងជាក់លាក់អាស្រ័យទៅលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ស្តង់ដារ	ចាប់ពី ០ ដល់ ១៤ ថ្ងៃ (ឥណទានរយៈពេលខ្លី)	1%
	ចាប់ពី ០ ដល់ ២៩ ថ្ងៃ (ឥណទានរយៈពេលវែង)	
ឃ្លាំមើល	ចាប់ពី ១៥ ដល់ ៣០ ថ្ងៃ (ឥណទានរយៈពេលខ្លី)	3%
	ចាប់ពី ៣០ ដល់ ៨៩ ថ្ងៃ (ឥណទានរយៈពេលវែង)	
ក្រោមស្តង់ដារ	ចាប់ពី ៣១ ដល់ ៩០ ថ្ងៃ (ឥណទានរយៈពេលខ្លី)	20%
	ចាប់ពី ៩០ ដល់ ១៧៩ ថ្ងៃ (ឥណទានរយៈពេលវែង)	
សង្ស័យ	ចាប់ពី ៦១ ដល់ ៩០ ថ្ងៃ (ឥណទានរយៈពេលខ្លី)	50%
	ចាប់ពី ១៨០ ដល់ ៣៥៩ ថ្ងៃ (ឥណទានរយៈពេលវែង)	
បាត់បង់	លើសពី ៩១ ថ្ងៃ (ឥណទានរយៈពេលខ្លី)	100%
	លើសពី ៣៦០ ថ្ងៃ (ឥណទានរយៈពេលវែង)	

ក្រុមហ៊ុន ត្រូវប្រៀបធៀបសំវិធានធនដែលបានគណនា ដែលអនុលោមតាម CIFRS for SMEs នឹងសំវិធានធនបទប្បញ្ញត្តិ និង៖

(ក) ក្នុងករណីដែលសំវិធានធនបទប្បញ្ញត្តិទាបជាងសំវិធានធន ដែលគណនាតាម CIFRS for SMEsធនាគារត្រូវកត់ត្រា តាមសំវិធានធនដែលគណនាតាម CIFRS for SMEs។

(ខ) ក្នុងករណីដែលសំវិធានធនបទប្បញ្ញត្តិខ្ពស់ជាងសំវិធានធន ដែលគណនាតាម CIFRS for SMEs ធនាគារត្រូវកត់ត្រាតាមសំវិធានធនដែលគណនាតាម CIFRS for SMEs និង ផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬ ខាតបង់បង្គរ ទៅទុនបម្រុងបទប្បញ្ញត្តិ។

ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់ការខាតបង់លើអ៊ីមភែមិន ដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យដែលនៅសល់នៅការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។

កម្ចីពីភាគទុនិក

កម្ចីទាក់ទងទៅនឹងប្រាក់កម្ចីរយៈពេលវែង ដែលការប្រាក់ពីភាគទុនិក និងត្រូវបានអនុវត្តតាមថ្លៃដើម។ ទាំងនេះត្រូវបានទទួលស្គាល់ជាដំបូងនៅតម្លៃសមស្រប (ចំណាយប្រតិបត្តិការសុទ្ធដែលបានកើតឡើង)។ បន្ទាប់ពីការទទួលស្គាល់ជាដំបូង ការប្រាក់លើបំណុលខ្ចីពីភាគទុនិកត្រូវបានវាស់វែងលើថ្លៃរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយភាពខុសគ្នារវាងប្រាក់ចំណេញ (ចំណាយប្រតិបត្តិការសុទ្ធ) និងតម្លៃរំលស់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ក្នុងអំឡុងពេលនៃប្រាក់កម្ចីដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បំណុលផ្សេងៗ

បំណុលផ្សេងៗត្រូវបានកត់ត្រាដោយយកតម្លៃដើមនៃទំនិញ វិសេវាកម្មដែលបានទិញដែលរំពឹងថា នឹងត្រូវទូទាត់នៅពេលអនាគត។

អចលនទ្រព្យ និងហត្ថបករណ៍

អចលនទ្រព្យ និងហត្ថបករណ៍ត្រូវបានចែងតាមតម្លៃដើមដោយមិនរាប់បញ្ចូលសេវាកម្មប្រចាំថ្ងៃដកនឹងការរំលស់បង្គរនិងសំវិធានធនលើអ៊ីមភែមិន (បើមាន)។ ការផ្លាស់ប្តូរនៅក្នុងអាយុកាលប្រើប្រាស់ត្រូវបានរាប់បញ្ចូលដោយការផ្លាស់ប្តូររយៈពេលរំលស់ ឬវិធីសាស្ត្រដែលសមស្រប និងចាត់ទុកជាការផ្លាស់ប្តូរតាមការប៉ាន់ប្រមាណរបស់គណនេយ្យ។

អចលនទ្រព្យ និងហត្ថបករណ៍ត្រូវបានបង្ហាញជាតម្លៃដើម ដករំលស់បង្គរ និងការខាតបង់បង្គរ

លើអ៊ីមកែច្នៃ ប្រសិនបើមាន។ តម្លៃដើមនៃអចលនទ្រព្យ និងហត្ថបករណ៍រួមមានថ្លៃទិញ និងថ្លៃដើម ដែលអាចបញ្ជាក់បានដោយផ្ទាល់ក្នុងការនាំទ្រព្យសកម្មទៅកន្លែងប្រតិបត្តិការ ការងារសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុរបស់អចលនទ្រព្យ និង ហត្ថបករណ៍មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងហត្ថបករណ៍។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃអចលនទ្រព្យ និងហត្ថបករណ៍ដែលបានទទួលស្គាល់រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើថ្លៃដើមពិតនៃទ្រព្យសកម្មនោះ នៅពេលដែលវាទំនងថា អត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃជាធម្មតានៃការអនុវត្តលើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយ បន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញនៃអចលនទ្រព្យ និងហត្ថបករណ៍ណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃពិតគណនេយ្យរបស់អចលនទ្រព្យ និងហត្ថបករណ៍នោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃលក់ប្រើ ឬលក់ចេញ។

អចលនទ្រព្យ និងហត្ថបករណ៍ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលអចលនទ្រព្យ និងហត្ថបករណ៍ទាំងនោះត្រូវបានលក់ ឬលុបចោល។

ការរំលស់នៃអចលនទ្រព្យ និងហត្ថបករណ៍ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅលើអាយុកាលប៉ាន់ស្មានរបស់ ទ្រព្យសកម្មដូចខាងក្រោម៖

	<i>គិតជាភាគរយ</i>
	មួយណាទាបជាងរវាង 25% ឬ
ការកែលម្អអគារ	រយៈពេលនៃភតិសន្យា
បរិក្ខារ និងហត្ថបករណ៍	25%
សម្ភារៈកុំព្យូទ័រ	50%
សម្ភារៈការិយាល័យ	25%
យានយន្ត	25%

មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅអាយុកាល ឬតម្លៃនៅសល់របស់ទ្រព្យសកម្ម ការរំលស់នៃទ្រព្យសកម្មត្រូវបានកែលម្អជាថ្មី ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាថ្លៃដើមដោយដកចេញនូវរំលស់បង្គុំ និងការខាតបង់លើឱនភាព

តម្លៃបង្គរ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរ តាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើ មានកត្តាណាមួយដែលមានការផ្លាស់ប្តូរជាសារវន្តនៅក្នុងការកាត់រំលស់ ឬក៏ អត្រាកាត់រំលស់អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃកម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់ លើកម្មវិធីកុំព្យូទ័រ នឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកដែលកើតមានជាថ្មី។

អ៊ីមតែមិនលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទនៃរបាយការណ៍នីមួយៗ អចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រត្រូវបានត្រួតពិនិត្យឡើងវិញដើម្បីកំណត់ ថាតើមានការបង្ហាញថាទ្រព្យសកម្មទាំងនោះបានទទួលរងការខាតបង់លើអ៊ីមតែមិន ឬទេ។ ប្រសិនបើមានការចង្អុលបង្ហាញពីការខាតបង់លើអ៊ីមតែមិន ដែលអាចកើតមាន ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មដែលរងផលប៉ះពាល់ (ឬក្រុមនៃទ្រព្យសកម្មដែលពាក់ព័ន្ធ) ត្រូវបានប៉ាន់ស្មាន និងប្រៀបធៀបជាមួយតម្លៃពិតគណនីរបស់វា។

ប្រសិនបើចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញទាបជាង តម្លៃពិតគណនីត្រូវបានកាត់បន្ថយទៅជាចំនួនប៉ាន់ស្មាននៃទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ហើយការខាតបង់លើអ៊ីមតែមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលភ្លាមៗ។

ការគណនាចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ

ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ដែលមានអាយុកាលវែងរបស់ក្រុមហ៊ុនមានតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទីផ្សារដកចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ តម្លៃទីផ្សារដកចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ គឺជាចំនួនទឹកប្រាក់ដែលទទួលបានពីការលក់ទ្រព្យសកម្ម ក្នុងប្រតិបត្តិការរយៈពេលវែងរវាងដៃគូដែលមានចំណេះដឹងមានឆន្ទៈដកចំណាយក្នុងការលក់។ ក្នុងការវាយតម្លៃតម្លៃក្នុងការប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគត ដែលត្រូវបានប៉ាន់ស្មានត្រូវបានធ្វើអប្បបរមាចំពោះតម្លៃបច្ចុប្បន្នដោយប្រើប្រាស់អត្រាអប្បបរមា មុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម។ សម្រាប់ទ្រព្យសកម្មដែលមិនបង្កើតភាគច្រើននៃលំហូរសាច់ប្រាក់ឯករាជ្យ ចំនួនដែលអាចប្រមូលបានមកវិញត្រូវបានកំណត់សម្រាប់អង្គភាពបង្កើតសាច់ប្រាក់ដែលជាកម្មសិទ្ធិរបស់ទ្រព្យសម្បត្តិនោះ។

ការកត់ត្រាបញ្ជីសមកវិញនៃអ៊ីមតែមិន

ការខាតបង់លើអ៊ីមតែមិនត្រូវបានកត់ត្រាបញ្ជីសមកវិញ ប្រសិនបើមានការផ្លាស់ប្តូរក្នុងការប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញបាន និងប្រសិនបើមានកាលៈទេសៈដែលប្រសើរឡើងជាបន្តបន្ទាប់ ហើយមានភស្តុតាងបញ្ជាក់ភាពប្រសើរឡើងនៃកាលៈទេសៈនៅតែមាន។

ការខាតបង់លើអ៊ីមតែមិន ត្រូវបានកត់ត្រាបញ្ជាក់សមកវិញតែនៅពេលដែលតម្លៃពិតគណនីរបស់ ទ្រព្យសកម្មពុំមានតម្លៃលើសពីតម្លៃពិតគណនីដែលត្រូវបានកំណត់ (បន្ទាប់ពីដកតម្លៃរំលស់) ប្រសិនបើពុំមានការខាតបង់លើអ៊ីមតែមិនត្រូវបានទទួលស្គាល់។

ភតិសន្យា

ការកំណត់ថាភតិសន្យាមួយជាភតិសន្យា គឺឈរលើមូលដ្ឋាននៃខ្លឹមសាររបស់ភតិសន្យានា កាលបរិច្ឆេទចាប់ផ្តើមដំបូង ដែលថាភតិសន្យាបំពេញលក្ខខណ្ឌនៃភតិសន្យានោះអាស្រ័យទៅលើការ ប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ណាមួយ ឬច្រើន ឬក៏ភតិសន្យានោះបានផ្ទេរសិទ្ធិដើម្បីប្រើប្រាស់ នូវទ្រព្យសកម្មទាំងនោះឬទេ។

ក្រុមហ៊ុនជាភតិកៈ

ការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្ររំលស់ស្មើភាគសម្រាប់រយៈពេលនៃភតិសន្យា។

ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ តំណាងឲ្យផលបូកនៃពន្ធដែលត្រូវបង់ និង ពន្ធពន្យា។ ពន្ធដែលត្រូវបង់ បច្ចុប្បន្នគឺយោងទៅតាមប្រាក់ចំណេញដែលជាប់ពន្ធនៅក្នុងឆ្នាំ។

ពន្ធពន្យាត្រូវបានគណនា ដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការ លើចំនួនខុសគ្នា បណ្តោះអាសន្ននាការិយបរិច្ឆេទរបាយការណ៍ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល នឹង តម្លៃនៅសល់ក្នុងបញ្ជីគណនេយ្យ សម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យាជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ន នៃចំនួនជាប់ពន្ធ ទាំងអស់លើកលែងតែនៅពេលពន្ធពន្យាជាបំណុល កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃ ទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ប្រាក់ ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែលអាច កាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនឹងអាចមានដើម្បីកាត់ កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បានលើកលែងតែនៅពេលពន្ធពន្យា ជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការ មួយដែលនៅពេលនោះវាមិនមានជះឥទ្ធិពល ដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬ ប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗហើយនិងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយដែលវាមិនទំនងជាមានប្រាក់ចំណេញ ជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ឬមួយផ្នែកអាចស្តារមកវិញនាពេលអនាគត។

ពន្ធពន្យា ត្រូវបានគណនាតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវអនុវត្តចំពោះប្រាក់ចំណេញជាប់ពន្ធ (ការខាតបង់ពន្ធ) ក្នុងរយៈពេលដែលត្រូវបានរំពឹងថាពន្ធពន្យានៃទ្រព្យសកម្មនឹងត្រូវបានទទួលស្គាល់ ឬពន្ធពន្យានៃបំណុលនឹងត្រូវបានទូទាត់ ដោយផ្អែកលើអត្រាពន្ធដែលបានអនុម័ត ឬត្រូវបានអនុម័តជាធរមាននាការិយបរិច្ឆេទបញ្ចប់នៃរបាយការណ៍។

ពន្ធពន្យានៃទ្រព្យសកម្ម និងពន្ធពន្យានៃបំណុលត្រូវបានទូទាត់ ប្រសិនបើមានសិទ្ធិដែលអាចប្រតិបត្តិបានតាមច្បាប់ដើម្បីកំណត់លើច្បាប់ទ្រព្យសកម្មបច្ចុប្បន្ន ប្រៀបធៀបនឹងច្បាប់លើបំណុលហើយនិងពន្ធពន្យាដែលទាក់ទង នឹង អង្គភាពជាប់ពន្ធ និងអាជ្ញាធរពន្ធតែមួយ។

សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្នដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើអោយមានការហូរចេញនូវធនធាន ជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់កាតព្វកិច្ចនោះ និង ការព្យាករណ៍ ដែលគួរអោយជឿជាក់ អាចត្រូវបានគេវាស់វែងបានទៅលើ បរិមាណនៃកាតព្វកិច្ចនោះ។ សំវិធានធនត្រូវបានត្រួតពិនិត្យឡើងវិញ នាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយធ្វើការ កែតម្រូវឲ្យស្របទៅនឹងការប៉ាន់ស្មានល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលតម្លៃពេលវេលានៃសាច់ប្រាក់ មានឥទ្ធិពលជាសារវន្ត បរិមាណសំវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលរំពឹងទុក ដើម្បីទូទាត់បំណុល។

យថាភាព

បំណុលយថាភាព មិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមទេ ប៉ុន្តែត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នៅរបាយការណ៍ហិរញ្ញវត្ថុរួម លុះត្រាតែលទ្ធភាពនៃការហូរចេញនៃធនធានដែលរួមបញ្ចូលផលប្រយោជន៍សេដ្ឋកិច្ចគឺនៅឆ្ងាយ។ ទ្រព្យសកម្មយថាភាពមិនត្រូវបានទទួលស្គាល់ទេ ប៉ុន្តែត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ដើម្បីបញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលលំហូរចូលនៃផលប្រយោជន៍សេដ្ឋកិច្ចអាចនឹងកើតមាន។

អត្រាការប្រាក់ប្រសិទ្ធភាព

អត្រាការប្រាក់ប្រសិទ្ធភាព (EIR) គឺជាអត្រាដាក់លាក់មួយដែលធ្វើអប្បបរមាលើសាច់ប្រាក់ទូទាត់ឬសាច់ប្រាក់ទទួលបានប៉ាន់ស្មាន នាពេលអនាគតតាមរយៈពេល ដែលរំពឹងទុកនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ អោយស្មើទៅនឹង ទឹកប្រាក់ដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ថ្លៃដើមរំលស់នៃបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនប៉ាន់ប្រមាណលំហូរសាច់ប្រាក់ដែលរំពឹងទុក ដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនគិតពីឥណទាន បាត់បង់ដែលរំពឹងទុក។ ការគណនារាប់បញ្ចូលទាំងថ្លៃ និងចំណុចទាំងអស់ដែលបានបង់ ឬទទួល បានរវាងភាគីនៃកិច្ចសន្យាដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព តម្លៃប្រតិបត្តិការ និង ថ្លៃធានារ៉ាប់រងឬ តម្លៃអប្បបរមាដទៃទៀត។

ថ្លៃដើមប្រតិបត្តិការ គឺជាចំណាយបន្ថែមដែលត្រូវបានបង្កឡើងដោយផ្ទាល់ ទៅនឹងការទិញយក ដកចេញ ឬ ជម្រះចោលទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ។ ចំណាយកើនឡើងគឺជាតម្លៃមួយដែល នឹងមិនត្រូវបានកើតឡើង ប្រសិនបើអង្គភាពមិនបានទិញយក ដកចេញ ឬជម្រះចោលឧបករណ៍ ហិរញ្ញវត្ថុ។

ការទទួលស្គាល់ចំណូល និង ចំណាយ

ចំណូលពីការប្រាក់ គឺទទួលបានមកពីឥណទាន និងបុរេប្រទានដល់អតិថិជន និងសមតុល្យជាមួយ ធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗទៀត។ ចំណូលពីការប្រាក់ ត្រូវបានគណនាដោយប្រើ ប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ដែលរួមបញ្ចូលទាំងការប្រាក់ទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃរំលស់។ ចំណាយ ការប្រាក់ក៏គណនាដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពដែរ សម្រាប់បំណុលហិរញ្ញវត្ថុ ទាំងអស់ដែលត្រូវបានគិតតាមថ្លៃរំលស់។ ចំណាយការប្រាក់ដែលត្រូវបានបង្ហាញនៅក្នុងរបាយ ការណ៍លទ្ធផលពេញលេញ រួមបញ្ចូលទាំងការប្រាក់លើបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់ដោយ ចំណាយរំលស់។

ភាគីពាក់ព័ន្ធ

សហគ្រាស និងបុគ្គល ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈអន្តរការីមួយ ឬច្រើនត្រូវបាន គ្រប់គ្រងដោយ ឬស្ថិតក្រោមការគ្រប់គ្រងរួមជាមួយក្រុមហ៊ុន ដោយរួមបញ្ចូលទាំងក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដែលជាភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន។ សហការីនិងបុគ្គលដែលមានចំណែកផ្ទាល់ ឬដោយប្រយោលលើសិទ្ធិក្នុងការបោះឆ្នោត របស់ក្រុម ហ៊ុនដែលផ្តល់ឲ្យពួកគេនូវឥទ្ធិពលយ៉ាងសំខាន់ទៅលើសហគ្រាស គណៈគ្រប់គ្រងសំខាន់ៗ រួម មាននាយក និងមន្ត្រីក្រុមហ៊ុននិងសមាជិកគ្រួសារជិតស្និទ្ធរបស់បុគ្គល និងក្រុមហ៊ុន ដែលមាន ទំនាក់ទំនងជាមួយ បុគ្គលទាំងនេះក៏បង្កើតជាភាគីពាក់ព័ន្ធផងដែរ។ ក្នុងការពិចារណាលើទំនាក់ ទំនងរបស់អង្គភាពនីមួយៗ ដែលអាចកើតមានការយកចិត្តទុកដាក់ ត្រូវបានផ្ដោតទៅលើខ្លឹមសារ នៃទំនាក់ទំនងហើយមិនត្រឹមតែជាទម្រង់ស្របច្បាប់ប៉ុណ្ណោះទេ។

ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការប៉ាន់ស្មាន

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងសន្មតទាក់ទងនឹងអនាគត។ តាមនិយមន័យ ការប៉ាន់ប្រមាណគណនេយ្យកម្រនឹងស្មើលទ្ធផលជាក់ស្តែងដែលទាក់ទង។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យធំៗ ក្នុងការបង្កឲ្យមានការកែសម្រួលជាសារវន្តទៅនឹងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលដូចដែលបានរៀបរាប់ខាងក្រោម។

អាយុកាលនៃធាតុនីមួយៗនៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែល ទ្រព្យនោះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះ ផ្អែកលើការវាយតម្លៃលើអាជីវកម្ម ដែលប្រហាក់ប្រហែលការវាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ប្រហែល។ អាយុកាលដែលគេ រំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពសឹកវិចិលជារូបវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬ ក៏កំហិតផ្សេងទៀត ទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះពាល់ខ្លាំងដោយការផ្លាស់ប្តូរចំនួន និងពេលវេលាគ្រាចំណាយដែលកើតមានឡើងដោយសារកត្តាដែលបានលើកឡើងដូចខាងលើ។

ការថយចុះនូវអាយុកាលរំពឹងទុករបស់អចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រណាមួយនឹងបង្កឲ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់អចលនទ្រព្យ និងហត្ថបករណ៍នោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយលើអាយុកាលរំពឹងទុករបស់អចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រក្នុងឆ្នាំនោះទេ។

ការខាតបង់លើអ៊ុយកែមិនលើឥណទានផ្តល់ដល់អតិថិជន

សំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានរក្សានៅកម្រិតមួយដែលគិតថាគ្រប់គ្រាន់ដើម្បីផ្តល់ឥណទានដែលមិនអាចប្រមូលវិញបាន។ កម្រិតនៃសំវិធានធន គឺផ្អែកលើស្ថានភាពឥណទានបទពិសោធន៍ប្រមូលពីអតិថិជន និង កត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ដល់ការប្រមូល។ សំវិធានធន ត្រូវបានបង្កើតឡើងដោយគិតលើផ្លូវប្រាក់ចំណូលក្នុងទម្រង់សំវិធានធនលើឥណទានជាប់សង្ស័យ។

ការទទួលស្គាល់ពន្ធពន្យាជាទ្រព្យសកម្ម

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះអាសន្ន ទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនងជាមាន ដែលការខាតបង់អាចយកមកប្រើប្រាស់បាន។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យ

កំណត់បរិមាណនៃពន្ធពន្យាជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើ ពេលវេលា និងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនា ពេលអនាគត

ពន្ធដារ

ភាពមិនច្បាស់លាស់ កើតឡើងដោយមានទាក់ទងទៅនឹងការបកស្រាយនៃបទប្បញ្ញត្តិស្តីពីពន្ធដារ ការផ្លាស់ប្តូរច្បាប់ពន្ធ និងចំនួន និងពេលវេលានៃប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ប្រព័ន្ធ ពន្ធដារនៅកម្ពុជាត្រូវបានកំណត់លក្ខណៈដោយពន្ធជាច្រើន និងច្បាប់ផ្លាស់ប្តូរជាញឹកញាប់ដែល មិនច្បាស់លាស់ និងផ្ទុយពីការបកស្រាយ។ ភាពខុសគ្នាដែលកើតឡើងរវាងលទ្ធផលជាក់ស្តែង និងការសន្មតដែលបានធ្វើ ឬការផ្លាស់ប្តូរនាពេលអនាគតចំពោះការសន្មតបែបនេះ ដោយអាច ចាំបាច់ ត្រូវការកែតម្រូវនាពេលអនាគតចំពោះចំណូលពន្ធ និងចំណាយដែលបានកត់ត្រារួចហើ យ។ក្រុមហ៊ុនបង្កើត សំវិធានធន ផ្អែកលើការប៉ាន់ស្មានសមហេតុផលចំពោះផលវិបាកដែល អាចកើតមានទៅលើការធ្វើសវនកម្មដោយអាជ្ញាធរពន្ធ។

ការបង្កត់នៃចំនួនតួលេខ

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់បិទឲ្យក្លាយជាតួលេខគត់ ដែលមាន តម្លៃប្រហាក់ប្រហែលបំផុតទៅនឹងតួលេខទឹកប្រាក់ដុល្លារអាមេរិក និង សមមូលពាន់រៀលសម្រាប់ ចំនួនដុល្លារអាមេរិក និង ខ្មែររៀលរៀងគ្នា។

3.ការផ្ទេរផ្ទះខាង GAAP ពីមុន និង ការបង្ហាញថ្មីរបស់ CIFRS for SMEs

នៅក្នុងតារាងខាងក្រោម មូលធនដែលបានកំណត់ស្របតាមស្តង់ដារ CIFRS for SMEsត្រូវបានផ្ទេរផ្ទុះជាមួយនឹងមូលធនដែលបាន កំណត់ស្របតាម GAAPពីមុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRS for SMEs និងចុងបញ្ចប់នៃរយៈ ពេលចុងក្រោយក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតដែលរៀបចំដោយអនុលោមតាម GAAPពីមុន)

កំណត់ សម្គាល់	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	ចំណាត់ថ្នាក់		ការវាស់វែង		ចំណាត់ថ្នាក់		ការវាស់វែង	
	GAAP ពីមុន ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	CIFRS for SMEs ដុល្លារអាមេរិក	GAAP ពីមុន ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	CIFRS for SMEs ដុល្លារអាមេរិក
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	24,501	-	-	24,501	18,675	-	-	18,675
សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា	67,826	-	-	67,826	130,956	-	-	130,956
សមតុល្យជាមួយធនាគារដទៃ	656,375	-	-	656,375	317,886	-	-	317,886
ឥណទានផ្តល់ទៅអតិថិជន (i)	1,700,262	76,249	(66,713)	1,709,798	4,058,071	94,542	80,769	4,233,382
ទ្រព្យសកម្មផ្សេងទៀត (ii)	78,624	(87,531)	69,550	60,643	134,077	(97,138)	44,453	81,392
អចលនទ្រព្យ និងហត្ថបករណ៍	30,821	-	-	30,821	20,199	-	-	20,199
កម្មវិធីកុំព្យូទ័រ	12,914	-	-	12,914	13,006	-	-	13,006
ទ្រព្យសកម្មសរុប	2,571,323	(11,282)	2,837	2,562,878	4,692,870	(2,596)	125,222	4,815,496

3. ការប្តូររបៀបចំរបស់ GAAP ជាមុន និង ការបង្ហាញប្រើប្រាស់ CIFRS for SMEs (តំបន់ទំព័រ ២)

កំណត់ សម្គាល់	ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	GAAP ពីមុន ដុល្លារអាមេរិក	ចំណាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	CIFRS for SMEs ដុល្លារអាមេរិក	GAAP ពីមុន ដុល្លារអាមេរិក	ចំណាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	CIFRS for SMEs ដុល្លារអាមេរិក
ចំណូល និងមូលនិធិម្ចាស់ភាគហ៊ុន								
ចំណូល								
ចំណូលពន្ធលើប្រាក់ចំណេញ	301	-	-	301	828	-	-	828
ប្រាក់កម្ចី	1,290,000	25,211	-	1,315,211	2,759,500	39,171	-	2,798,671
ចំណូលផ្សេងៗ	698,701	(36,493)	-	662,208	123,196	(41,767)	-	81,429
ចំណូលសរុប	1,989,002	(11,282)	-	1,977,720	2,883,524	(2,596)	-	2,880,928
មូលនិធិម្ចាស់ភាគហ៊ុន								
ដើមទុន	1,250,000	-	-	1,250,000	2,500,000	-	-	2,500,000
ប្រាក់ចំណេញរក្សាទុក	(667,679)	-	2,837	(664,842)	(690,654)	(66,278)	125,222	(631,710)
ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	-	66,278	-	66,278
មូលនិធិម្ចាស់ភាគហ៊ុនសរុប	582,321	-	2,837	585,158	1,809,346	-	125,222	1,934,568
ចំណូល និងមូលនិធិម្ចាស់ ភាគហ៊ុនសរុប	2,571,323	(11,282)	2,837	2,562,878	4,692,870	(2,596)	125,222	4,815,496

3. ការផ្លាស់ប្តូរចេញពី GAAP ពីមុន និង ការបង្ហាញឡើងវិញ CIFRS for SMEs (តពីទំព័រមុខ)

តារាងខាងក្រោមពិពណ៌នាអំពីភាពខុសគ្នារវាងប្រាក់ចំណេញឬខាតដែលបានបង្ហាញតាម GAAP ពីមុន និងចំនួនទឹកប្រាក់ដែលត្រូវបានបង្ហាញឡើងវិញតាម CIFRS for SMEs សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៖

	កំណត់សម្គាល់	GAAP ពីមុន	ចំណាត់ថ្នាក់	ការវាស់វែង	
		ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	ឡើងវិញ ដុល្លារអាមេរិក	CIFRS for SMEs ដុល្លារអាមេរិក
ចំណូលការប្រាក់	(v)(ក)និង(ខ)	519,591	174,749	(22,642)	671,698
ចំណាយការប្រាក់	(v) (ក)	(193,657)	(15,266)	-	(208,923)
ចំណូលការប្រាក់សុទ្ធ		325,934	159,483	(22,642)	462,775
ចំណូលផ្សេងៗ	(v) (ក)	183,538	(159,483)	-	24,055
ចំណូលប្រតិបត្តិការ		509,472	(25,097)	2,455	486,830
ចំណាយបុគ្គលិក		(243,999)	-	-	(243,999)
សំវិធានធនសម្រាប់ការខាត					
បង់លើឥណទានអតិថិជន	(i) (ឃ)	(123,808)	-	145,027	21,219
ចំណាយលើការរំលស់		(14,974)	-	-	(14,974)
ចំណាយប្រតិបត្តិការផ្សេងទៀត		(142,473)	-	-	(142,473)
ចំណេញមុនពន្ធលើប្រាក់ចំណូល		(15,782)	(25,097)	122,385	106,603
ចំណាយពន្ធលើប្រាក់ចំណូល		(7,193)	-	-	(7,193)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា		(22,975)	(25,097)	122,385	99,410

ការពន្យល់កំណត់សម្គាល់ពីការផ្លាស់ប្តូរ

(i) ឥណទានទៅអតិថិជន

អនុលោមតាម GAAP ពីមុន ក្រុមហ៊ុនបានទទួលស្គាល់ឥណទាន និងបុរេប្រទានទៅអតិថិជននៅសមតុល្យដើម ស្របពេលដែលពួកគេត្រូវបានទទួលស្គាល់នៅតម្លៃរំលស់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

នាការិយបរិច្ឆេទថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ការកើនឡើងនូវឥណទានទៅអតិថិជនចំនួន 9,536 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៖175,311ដុល្លារអាមេរិក) ពីព្រោះ៖

(ក) ការធ្វើចំណាត់ថ្នាក់ឡើងវិញលើការប្រាក់បង្គរ ពីទ្រព្យសកម្មផ្សេងៗ ដែលធ្វើឲ្យឥណទានទៅអតិថិជនកើនឡើងចំនួន 87,531 ដុល្លារអាមេរិក (នាថ្ងៃទី 31 ធ្នូ 2018 ចំនួន 97,138 ដុល្លារ អាមេរិក) ។

(ខ) ការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្រៃសម្រួលដំណើរការឥណទាន ដែលពុំទាន់បានធ្វើរំលស់ពីទ្រព្យសកម្មផ្សេងៗ ដែលធ្វើឲ្យឥណទានទៅអតិថិជនថយចុះចំនួន 11,282 ដុល្លារអាមេរិក (នាថ្ងៃទី៣១ ធ្នូ 2018 ចំនួន 2,596 ដុល្លារអាមេរិក) ។

(គ) និយ័តកម្មបង្គរទៅលើកម្រៃដំណើរការឥណទានដែលពុំទាន់រំលស់បានធ្វើឲ្យឥណទាន ទៅអតិថិជនកើនឡើងចំនួន 265 ដុល្លារអាមេរិក និងចំនួន 2,720 ដុល្លារអាមេរិកនៅថ្ងៃទី១ ខែមករា ឆ្នាំ2018 និងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 រៀងគ្នា។ ផលប៉ះពាល់សុទ្ធនៃការទទួលស្គាល់កម្រៃដំណើរការឥណទាន ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាព បានធ្វើឲ្យចំណូលការប្រាក់សម្រាប់ការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 កើនឡើងចំនួន 2,455 ដុល្លារអាមេរិក និង

(ឃ) និយ័តកម្មបង្គរទៅលើសំវិធានធនសម្រាប់ការខាតបង់ដោយសារអ៊ីមតែមិន បានធ្វើឲ្យឥណទាន ផ្តល់ទៅអតិថិជន នាថ្ងៃទី០១ ខែមករា ឆ្នាំ2018 ថយចុះចំនួន 66,978 ដុល្លារអាមេរិក ប៉ុន្តែបានធ្វើឲ្យឥណទានទៅអតិថិជន នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 កើនឡើងចំនួន 78,049 ដុល្លារអាមេរិក។ ការកត់ត្រាបញ្ជាក់នូវសំវិធានធនលើអ៊ីមតែមិនសម្រាប់ឥណទានទៅអតិថិជន បានធ្វើឲ្យចំណាយលើសំវិធានធនថយចុះចំនួន 145,027 ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ។

(iii) ទ្រព្យសកម្មផ្សេងៗ (គណនីទំនិញ)

នាថ្ងៃទី០១ ខែមករា ឆ្នាំ2018 ទ្រព្យសកម្មផ្សេងៗបានថយចុះចំនួន 17,981 ដុល្លារអាមេរិក (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ចំនួន 52,685 ដុល្លារអាមេរិក) ពីព្រោះ៖

(ក) ការធ្វើចំណាត់ថ្នាក់ឡើងវិញលើការប្រាក់បង្គរ ពីទ្រព្យសកម្មផ្សេងៗទៅឥណទាននិងបុរេប្រទាន ដូចបានពន្យល់ក្នុងចំណុច (i) (ក) និង (ខ) ខាងលើ។

(ខ) ការកើនឡើងនៃទ្រព្យសកម្មផ្សេងៗនាថ្ងៃទី០១ ខែមករា ឆ្នាំ2018 ចំនួន 69,550 ដុល្លារ

អាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018៖ 44,453 ដុល្លារអាមេរិក) គឺជានិយ័តកម្មផ្លាស់ប្តូរនៃការប្រាក់ព្យួរទុក ទៅគណនីចំណេញបង្គរនាថ្ងៃទី១ ខែមករា ឆ្នាំ2018 និងការការកត់ត្រា បញ្ជាក់នៃចំណូលការប្រាក់ចំនួន 25,097 ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។

(iii) កម្ចី

កម្ចីនាថ្ងៃទី០១ ខែមករា ឆ្នាំ2018 បានកើនឡើងចំនួន 25,211 ដុល្លារអាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018៖ 39,171 ដុល្លារអាមេរិក) ដោយសារតែការប្រាក់ដែលត្រូវបង់ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីបំណុលផ្សេងៗទៅកម្ចីវិញ។

(iv) បំណុលផ្សេងៗ

បំណុលផ្សេងៗនាថ្ងៃទី០១ ខែមករា ឆ្នាំ2018 បានកើនឡើងចំនួន 36,493 ដុល្លារអាមេរិក (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018៖ 41,767 ដុល្លារអាមេរិក) ដោយសារមូលហេតុដូចដែលបានរៀបរាប់នៅចំណុច (i) (ខ) និង (iii)។

(v) ផលប៉ះពាល់នៃចំណេញឬខាតសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31ខែធ្នូ ឆ្នាំ2018

(ក) ថ្លៃឥណទានចំនួន174,749ដុល្លារអាមេរិក និងថ្លៃប្រតិបត្តិការចំនួន15,266 ដុល្លារអាមេរិក ក៏ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីចំណូលផ្សេងៗទៅចំណូលការប្រាក់ និង ចំណាយការប្រាក់រៀងគ្នា និង

(ក) ថ្លៃសេវាឥណទានចំនួន 174,749 ដុល្លារអាមេរិក និងថ្លៃប្រតិបត្តិការកម្ចីចំនួន 15,266 ដុល្លារអាមេរិក ក៏ត្រូវបានធ្វើ ចំណាត់ថ្នាក់ឡើងវិញពីចំណូលផ្សេងៗទៅចំណូលការប្រាក់ និងចំណាយការប្រាក់ រៀងគ្នា និង

(ខ) ផលប៉ះពាល់ដុលនៃចំណុច (i) (គ) និង (ii) (ខ) ដែលបានរៀបរាប់ខាងលើមួយចុះចំណូលការប្រាក់ចំនួន 22,642 ដុល្លារអាមេរិក

(vi) ទុនបម្រុងបទបញ្ញត្តិ

ការផ្លាស់ប្តូរពីចំណូលរក្សាទុកទៅទុនបម្រុងបញ្ញត្តិ គឺផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 15)។

(vi) ចំណូលរក្សាទុក

ផលប៉ះពាល់នៃការសម្រួលការផ្លាស់ប្តូរទៅ CIFRS for SMEs ធ្វើឲ្យមួយចុះចំណូលរក្សាទុកចំនួន 2,837 ដុល្លារអាមេរិក នាការបរិច្ឆេទថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ និងកើនឡើងចំណូលរក្សាទុកចំនួន 125,222 ដុល្លារអាមេរិក នាការបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

4. សាច់ប្រាក់ក្នុងដៃ

	2019		2018	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)
ការិយាល័យកណ្តាល	51,139	208,391	5,607	22,529
សាខា	11,716	47,743	13,068	52,507
	62,855	256,134	18,675	75,036

5. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	2019		2018	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)
គណនីចរន្ត	6,723	27,396	5,956	23,931
ប្រាក់តម្កល់ដើមទុនធានា	125,000	509,375	125,000	502,250
	131,723	536,771	130,956	526,181

យោងតាងប្រកាសលេខ B7-00-06 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នីមួយៗ តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 5% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ ក្រុមហ៊ុនបានឡើយ

ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់មូលធនធានា ទទួលបានអត្រាការប្រាក់ស្មើនឹង 3/8 នៃអត្រា SIBOR រយៈពេល6ខែ និងការប្រាក់ស្មើនឹង 1/2 នៃ អត្រាបរិច្ឆេទប្រាក់រយៈពេល6ខែកំណត់ដោយធនាគារជាតិនៃកម្ពុជាសម្រាប់ប្រាក់តម្កល់មូលធនធានាជាប្រាក់រៀលខ្មែរ។

គណនីចរន្ត មិនទទួលបានការប្រាក់នោះទេ។

6. សមតុល្យជាមួយធនាគារផ្សេងៗ

	2019		2018	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	(កំណត់សម្គាល់ 2.1)		(កំណត់សម្គាល់ 2.1)	
គណនីចរន្ត	5,407	22,034	2,016	8,100
គណនីសន្សំ	391,478	1,595,273	315,870	1,269,166
	396,885	1,617,306	317,886	1,277,266

គណនីចរន្ត និងគណនីសន្សំគឺជាគណនីមិនមានការប្រាក់។ ក្នុងឆ្នាំ2018 គណនីចរន្តគឺជាគណនីមិនមានការប្រាក់ និងគណនីសន្សំទទួលបានការប្រាក់ចំនួន 0.25% ក្នុង1ឆ្នាំ ។

7. ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.1)		(កំណត់សម្គាល់ 2.1)	
ឥណទាន	7,156,057	29,160,932	4,456,056	17,904,433
សំវិធានធនលើអ៊ីមតែមិន	(211,158)	(860,469)	(222,674)	(894,704)
ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ	6,944,899	28,300,463	4,233,382	17,009,729

បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់ ឥណទានទៅឲ្យអតិថិជន

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1) (ការវាយការណ៍ឡើងវិញ - កំណត់សម្គាល់ 3)
សមតុល្យដើមគ្រា	222,674	894,704	472,636	1,908,032
សំវិធានធនក្នុងគ្រា	33,198	134,518	(21,219)	(85,831)
សំវិធានធនលុបចោល	(44,714)	(181,180)	(228,743)	(925,265)
ភាពខុសគ្នានៃអត្រាប្តូរប្រាក់ បរទេស និងការកែតម្រូវ	-	12,427	-	(2,232)
សមតុល្យចុងគ្រា	211,158	860,469	222,674	894,704

ការវិភាគបន្ថែមទៅលើឥណទានត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 និងឆ្នាំ2018 មានតួសបញ្ជាក់ដូចខាងក្រោម៖

ក. តាមវត្ថុបញ្ចាំ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1) (ការវាយការណ៍ឡើងវិញ - កំណត់សម្គាល់ 3)
មានទ្រព្យធានា	7,131,800	29,062,085	4,446,936	17,867,787
គ្មានទ្រព្យធានា	24,257	98,847	9,120	36,646
សរុបឥណទានដុល	7,156,057	29,160,932	4,456,056	17,904,433

ខ. តាមនិវាសនដ្ឋាន

ឥណទានទាំងអស់ ត្រូវបានផ្តល់ឲ្យតែនិវាសនជនប៉ុណ្ណោះ។

7. ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ (តពីទំព័រមុន)

គ. តាមវិស័យសេដ្ឋកិច្ច

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)
	(ការវាយការណ៍ឡើងវិញ - កំណត់សម្គាល់ 3)			
ផលិតកម្ម	3,449,582	14,057,046	2,466,659	9,911,033
សេវាកម្ម	929,223	3,786,586	438,997	1,763,889
ពាណិជ្ជកម្ម	736,536	3,001,384	246,660	991,081
សាងសង់	664,186	2,706,556	123,915	497,889
ការដឹកជញ្ជូន	149,583	609,552	46,567	187,108
កសិកម្ម	109,630	446,744	44,778	179,917
ផ្សេងៗ	1,117,317	4,553,064	1,088,480	4,373,516
	7,156,057	29,160,932	4,456,056	17,904,433

ឃ. តាមការកំណត់សង់

ការវិភាគនៃចំណាត់ថ្នាក់ឥណទានតាមកាលកំណត់ត្រូវសងគឺដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)
	(ការវាយការណ៍ឡើងវិញ - កំណត់សម្គាល់ 3)			
តិចជាង 1 ឆ្នាំ	1,478,436	6,024,625	4,019,987	16,152,305
1-5 ឆ្នាំ	5,615,311	22,882,394	347,206	1,395,075
លើសពី 5 ឆ្នាំ	62,310	253,913	88,863	357,048
	7,156,057	29,160,932	4,456,056	17,904,433

ង. តាមរូបិយប័ណ្ណ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)
ដុល្លារអាមេរិក	6,150,792	25,064,477	4,241,656	17,042,974
ខ្មែររៀល	1,005,265	4,096,455	214,400	861,459
	7,156,057	29,160,932	4,456,056	17,904,433

ច. តាមទំនាក់ទំនងសម្ព័ន្ធភាព

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)
អតិថិជនខាងក្រៅ	7,036,138	28,672,262	4,351,714	17,485,188
ឥណទានបុគ្គលិក	119,919	488,670	104,342	419,245
	7,156,057	29,160,932	4,456,056	17,904,433

ឆ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2019	2018
ខ្មែររៀល	15.60% ទៅ 18.00%	16.80% ទៅ 18.00%
ដុល្លារអាមេរិក	15.00% ទៅ 16.80%	15.00% ទៅ 18.00%

8. ទ្រព្យសកម្មផ្សេងៗ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1) (តារាងការណ៍ឡើងវិញ - កំណត់សម្គាល់ 3)
បញ្ញើសុវត្ថិភាព	35,301	143,852	25,101	100,856
ប្រាក់ត្រូវបានពីនិយោជិត	28,814	117,417	9,658	38,806
ចំណាយបង់មុន	15,752	64,189	7,340	29,492
ប្រាក់ត្រូវបានពីការផ្តល់សេវាកម្ម	14,356	58,501	25,106	100,876
ទ្រព្យសម្បត្តិវិបល្លាស	4,900	19,968	4,900	19,688
ទ្រព្យសកម្មផ្សេងៗ	11,349	46,245	9,287	37,315
	110,472	450,172	81,392	327,033

ក្រុមហ៊ុនមានគណនីដែលត្រូវទទួលពីអតីតបុគ្គលិក មានតម្លៃដុលចំនួន 38,466 ដុល្លារអាមេរិក និងសំវិធានធនលើការខាតបង់ចំនួន 9,652 ដុល្លារអាមេរិក សម្រាប់ឆ្នាំ2019 និងតម្លៃដុលចំនួន 17,037ដុល្លារអាមេរិក ជាមួយនិងសំវិធានធនលើការខាតបង់ចំនួន 7,379 ដុល្លារអាមេរិក សម្រាប់ ឆ្នាំ2018។

ទ្រព្យរឹបអូសគឺជាដឹកសិកម្មដែលរឹបអូសបានក្នុងឆ្នាំ តាមរយៈទ្រព្យបញ្ចាំធានាកម្ចី ដើម្បីទូទាត់បំណុលឱ្យក្រុមហ៊ុននៅពេល អតិថិជនពុំមានលទ្ធភាពបង់សង។ ទ្រព្យមិនត្រូវបានរក្សាទុកសម្រាប់គោលបំណងប្រតិបត្តិការ ប៉ុន្តែដើម្បីលក់ ក្នុងការស្រោចស្រង់ សមតុល្យឥណទាននៅសល់ ក្នុងរយៈពេលអនុញ្ញាតអតិបរមានៃដប់ពីរខែ ស្របតាមប្រកាសលេខ B-7-01-186 ទៅលើអចលនទ្រព្យ ចេញដោយធនាគារជាតិនៃកម្ពុជា។

9. អចលនទ្រព្យ និងបាតុបករណ៍

	បរិក្ខារ និង					
	ការកែលម្អអគារ	បាតុបករណ៍	សម្ភារៈកុំព្យូទ័រ	សម្ភារៈការិយាល័យ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ 2019	11,794	15,897	17,810	3,309	2,800	51,610
ការទិញបន្ថែម	3,350	3,547	5,926	5,215	6,200	24,238
លម្អៀងការប្រែសម្រួលអត្រាប្តូរប្រាក់	-	(575)	(360)	831	-	(104)
ការលុបចេញពីបញ្ជី	(170)	(3,369)	(722)	(150)	(850)	(5,261)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2019	14,974	15,500	22,654	9,205	8,150	70,483
ធុនរំលស់បង្ក						
នាថ្ងៃទី១ ខែមករា ឆ្នាំ 2019	4,325	8,199	15,889	1,598	1,400	31,411
រំលស់ក្នុងគ្រា	3,416	3,180	3,362	973	967	11,898
លម្អៀងការប្រែសម្រួលអត្រាប្តូរប្រាក់	(12)	145	(6)	(2)	-	125
ការលុបចេញពីបញ្ជី	(11)	(2,298)	(527)	(123)	(675)	(3,634)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2019	7,718	9,226	18,718	2,446	1,692	39,800
តម្លៃពិតគណនេយ្យ						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2019	7,256	6,274	3,936	6,759	6,458	30,683
សមមូលពាន់រៀល (កំណត់សម្គាល់ 2)	29,568	25,567	16,039	27,543	26,316	125,033

ការកែលម្អអតារ ដុល្លារអាមេរិក	បរិក្ខារ និង បន្ថែមការណ៍		សម្ភារៈកុំព្យូទ័រ		សម្ភារៈភារិយាល័យ		យានយន្ត		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃដើម នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ការទិញបន្ថែម ការលុបចោល	11,624	16,837	20,560	3,211	2,800	55,032				
	170	1,109	1,705	1,692	-	4,676				
	-	(2,049)	(4,455)	(1,594)	-	(8,098)				
	11,794	15,897	17,810	3,309	2,800	51,610				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ជក្រវិលសំបង់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ លៃសំបង់គ្រា ការលុបចោល	1,395	4,967	15,516	1,637	696	24,211				
	2,930	4,238	4,682	1,012	704	13,566				
	-	(1,006)	(4,309)	(1,051)	-	(6,366)				
	4,325	8,199	15,889	1,598	1,400	31,411				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ តម្លៃពិតគណនេយ្យ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	7,469	7,698	1,921	1,711	1,400	20,199				
	30,010	30,931	7,720	6,875	5,624	81,160				

10. កម្មវិធីកុំព្យូទ័រ

ថ្លៃដើម

នាថ្ងៃទី១ ខែមករា

ការទិញបន្ថែម

នាថ្ងៃទី ៣១ ខែធ្នូ

ដក៖ រំលស់បង្គរ

នាថ្ងៃទី១ ខែមករា

រំលស់ក្នុងគ្រា

លម្អៀងការប្រែសម្រួលអត្រាប្តូរប្រាក់

នាថ្ងៃទី ៣១ ខែធ្នូ

តម្លៃពិតគណនេយ្យនាថ្ងៃទី៣១ ខែធ្នូ

សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)

	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	14,600	13,100
	-	1,500
	14,600	14,600
	1,594	186
	1,458	1,408
	8	-
	3,052	1,594
	11,548	13,006
	47,058	52,258

11. ពន្ធលើប្រាក់ចំណេញ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ ទឹកប្រាក់ពន្ធដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរ នៅកាលបរិច្ឆេទក្រោយៗទៀត នៅពេលមានការកំណត់ពន្ធចុងក្រោយពីអាជ្ញាធរពន្ធដារ ពីព្រោះការអនុវត្តច្បាប់ និង បទបញ្ញត្តិ សារពើពន្ធលើប្រភេទប្រតិបត្តិការជាច្រើន គឺមានការបកស្រាយផ្សេងៗគ្នា។

អត្រាពន្ធដែលអនុវត្ត

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ពន្ធលើប្រាក់ចំណេញត្រូវគណនាផ្អែកលើចំណូលមួយដែលខ្ពស់ជាងការកាត់ប្រាក់ចំណេញជាប់ពន្ធទៅនឹងអត្រា 20% នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬ ក៏ពន្ធអប្បបរមាដែលមានអត្រាស្មើនឹង 1% នៃផលរបរ។

11.1 ចំណាយពន្ធលើប្រាក់ចំណេញ

ការផ្ទេរផ្តល់ពន្ធលើប្រាក់ចំណេញដែលបានគណនាតាមអត្រាពន្ធដែលបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

សម្រាប់ចំណាយពន្ធលើប្រាក់ចំណេញ

11. ពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

11.1 ចំណាយពន្ធលើប្រាក់ចំណេញ (តពីទំព័រមុន)

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណេញមុនបង់ពន្ធ	290,905	1,178,747	106,603	431,208
អត្ថប្រយោជន៍ពន្ធតាមអត្រា 20%	58,181	235,749	21,321	86,242
ចំណាយមិនអាចកាត់កងបាន	7,649	30,994	4,814	19,471
ភាពខុសគ្នាបណ្តោះអាសន្នដែល មិនទទួលស្គាល់	(5,053)	(246,268)	-	-
ការប្រើប្រាស់ការខាតបង់ពន្ធដែលមិន បានទទួលស្គាល់ពីមុន	(60,777)	(243,052)	-	-
ពន្ធអប្បបរមា	14,254	57,757	7,193	29,096
ពន្ធលើប្រាក់ចំណេញ	14,254	57,757	7,193	29,096

11.2 ពន្ធលើប្រាក់ចំណេញត្រូវបង់

ព័ត៌មានលម្អិតអំពីបំណុលពន្ធ មានដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1) (ការរាយការណ៍ឡើងវិញ - កំណត់ សម្គាល់ 3)
នាថ្ងៃទី១ ខែមករា	828	3,327	301	1,215
ពន្ធលើប្រាក់ចំណូល	14,254	57,757	7,193	29,096
ពន្ធលើប្រាក់ចំណូល បានបង់	(13,652)	(55,318)	(6,666)	(26,964)
ភាពខុសគ្នាដោយការបកប្រែ រូបិយប័ណ្ណ	-	61	-	(20)
នាថ្ងៃទី 31 ខែធ្នូ	1,430	5,827	828	3,327

11.3 ពន្ធខាតយោងទៅមុខ

ការខាតបង់ពន្ធខាតយោងទៅពេលខាងមុខបាននិងអាចទូទាត់ជៀបនឹងប្រាក់ចំណេញជាប់ពន្ធរហូតដល់៥ឆ្នាំចាប់ពីឆ្នាំខាតបង់ (ប្រាំ) តែត្រូវស្ថិតនៅក្រោមការពិនិត្យនិងវាយតម្លៃពី នាយកដ្ឋានពន្ធដារ។

អនុលោមតាមប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ ដើម្បីយោងការខាតបង់ពន្ធ ទៅឆ្នាំបន្តបន្ទាប់រហូតប្រាំ (5)ឆ្នាំ លក្ខខណ្ឌដូចខាងក្រោមនេះគួរតែត្រូវបានបំពេញ៖

- និរន្តរភាពនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន
- ការបន្តនៃភាពជាម្ចាស់របស់ក្រុមហ៊ុន
- ពុំមានការកំណត់ពន្ធដារក្នុងកត្តាភាគីដែលធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារទៅលើការខាតបង់ពន្ធខាតបង់ ជាកម្មវត្ថុដែលត្រូវកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ និងមិនអាចត្រូវបានយកមកប្រើប្រសិនបើលក្ខណៈមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់ខាងលើ មិនត្រូវបានបំពេញ។

ព័ត៌មានលម្អិតអំពី ការខាតពន្ធ មានដូចខាងក្រោម៖

ឆ្នាំកើតឡើង	អាចប្រើប្រាស់បានដល់	ទឹកប្រាក់ខាតពន្ធ	សមតុល្យដែលបានប្រើប្រាស់ដល់ថ្ងៃទី៣១	សមតុល្យដែលមិនទាន់បានប្រើប្រាស់នា
			ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
			ដុល្លារអាមេរិក	ដុល្លារអាមេរិក
2016	2021	163,400	163,400	-
2017	2022	317,655	140,485	177,170
		481,055	299,916	181,139
សមមូលជាពាន់រៀល (កំណត់សម្គាល់លេខ២.១)		1,949,235	1,231,342	717,893

11.4 ពន្ធពន្យា

ពន្ធពន្យាជាទ្រព្យសកម្មខាងក្រោម មិនត្រូវបានទទួលស្គាល់ ដោយសារតែមិនមានភាពច្បាស់លាស់ថានឹងអាចប្រើប្រាស់បាននាការបរិច្ឆេទនេះ។

2019		2018	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
			(ការរាយការណ៍ឡើងវិញ - កំណត់ សម្គាល់ 3)

ចំណូលពន្ធពន្យានៃទ្រព្យសកម្ម

សំវិធានធនលើការបាត់បង់ឥណទាន	44,122	178,782	49,013	198,259
ខាតពន្ធដែលមិនបានប្រើប្រាស់	35,434	143,578	96,211	389,173
ចំណូលពន្ធពន្យានៃបំណុល				
ចំណូលពន្ធពន្យានៃទ្រព្យសកម្ម	(468)	(1,895)	(306)	(1,236)
ពន្ធពន្យាជាទ្រព្យសកម្ម	79,088	320,465	144,918	586,196

13. កម្មវិធីភាគទុនិក

ប្រាក់កម្ចីពីភាគទុនិកមាន៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2)		(កំណត់សម្គាល់ 2)	
			(ការវាយតម្លៃឡើងវិញ - កំណត់សម្គាល់ 3)	
ប្រាក់កម្ចី	5,259,500	21,432,463	2,759,500	11,087,671
ការប្រាក់បង្គរត្រូវបង់	70,155	285,881	39,171	157,389
	5,329,655	21,718,344	2,798,671	11,245,060

បម្រែបម្រួលនៃប្រាក់កម្ចីភាគទុនិកមានដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2)		(កំណត់សម្គាល់ 2)	
ទី១ ខែមករា	2,759,500	11,087,671	1,290,000	5,207,730
នៃម	2,650,000	10,737,800	4,039,500	16,339,778
ទាត់កម្ចី	(150,000)	(607,800)	(2,570,000)	(10,395,650)
លម្អៀងអត្រាប្តូរប្រាក់	-	214,792	-	(64,187)
នាថ្ងៃទី៣១ ខែធ្នូ	5,259,500	21,432,463	2,759,500	11,087,671

ក្រុមហ៊ុនទទួលបានប្រាក់កម្ចីពីភាគទុនិកដូចខាងក្រោម៖

កម្មវិធី Hikari Power Hong Kong Limited (“HPHKL”)

- នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបានចុះកិច្ចសន្យាឥណទានជាមួយ HPHKL នូវទឹកប្រាក់សរុបចំនួន 1,500,000 ដុល្លារអាមេរិក។ ក្រុមហ៊ុនបានប្រើប្រាស់ចំនួន 800,000 ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ និងចំនួន 700,000 ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៣២ ជាមួយនឹងការទូទាត់ការប្រាក់ប្រចាំត្រីមាសតាមអត្រា 10% ក្នុងមួយឆ្នាំ។
- ក្រុមហ៊ុនបានប្រើប្រាស់កិច្ចសន្យាឥណទានដំបូងពី HPHKL យ៉ាងពេញលេញជាមួយនឹងការដកប្រាក់ជាច្រើនចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ជាមួយនឹងការទូទាត់ការប្រាក់ប្រចាំត្រីមាសតាមអត្រា 10% ក្នុងមួយឆ្នាំ។
- នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនបានចុះកិច្ចសន្យាឥណទានជាមួយ HPHKL នូវទឹកប្រាក់សរុបចំនួន 2,000,000 ដុល្លារអាមេរិក។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០៣៣ ជាមួយនឹងការទូទាត់ការប្រាក់ប្រចាំត្រីមាសតាមអត្រា 10% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបានប្រើប្រាស់កិច្ចសន្យាឥណទានដែលលើសពី 1,800,000 ដុល្លារអាមេរិកជាមួយនឹងការ

ប្រាក់ជាច្រើនចាប់ពីថ្ងៃទី13 ខែមីនា ដល់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019 ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការ និងគោលបំណងផ្តល់ប្រាក់កម្ចីរបស់ខ្លួន។

- នាថ្ងៃទី24 ខែតុលា ឆ្នាំ2019 ក្រុមហ៊ុនបានចុះកិច្ចសន្យាឥណទានជាមួយ HPHKL នូវទឹកប្រាក់ សរុបចំនួន 2,000,000 ដុល្លារអាមេរិក។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី28 ខែមករា ឆ្នាំ2033 ជាមួយនឹងការទូទាត់ការប្រាក់ប្រចាំត្រីមាសតាមអត្រា 10% ក្នុងមួយឆ្នាំ។ នាកាលបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុនមិនទាន់បានប្រើប្រាស់កិច្ចសន្យាឥណទានទេ។

ភារកិច្ច Lasmi Prime Investment (LPI)

- នៅក្នុងឆ្នាំ2019 ក្រុមហ៊ុនបានទទួលឥណទានបន្ថែមចំនួន 300,000 ដុល្លារអាមេរិក ពី LPI។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី24 ខែមករា ឆ្នាំ2020 ជាមួយការប្រាក់ 10% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបានប្រើប្រាស់កិច្ចសន្យាឥណទានចំនួន 150,000 ដុល្លារអាមេរិកក្នុងឆ្នាំ2019 ដែលបានទូទាត់រួចរាល់ទៅ LPI នៅក្នុងឆ្នាំ។

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2)		(កំណត់សម្គាល់ 2)	
រយៈពេលខ្លី	2,029,655	8,270,844	39,171	157,389
រយៈពេលវែង	3,300,000	13,447,500	2,759,500	11,087,671
	5,329,655	21,718,344	2,798,671	11,245,060

13. បំណុលផ្សេងៗ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ លេខ 2.1)		(កំណត់សម្គាល់ លេខ 2.1)	
ប្រាក់ត្រូវសងទៅ 121 Shoppe	53,635	218,563	45,166	181,477
ចំណាយត្រូវបង់	52,252	212,927	17,526	70,419
ពន្ធកាត់ទុកត្រូវទូទាត់	7,942	32,364	3,573	14,356
ផ្សេងៗ	32,932	134,197	15,164	60,930
	146,761	598,051	81,429	327,182

14. ដើមទុន

ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	2019	2018
នាថ្ងៃទី១ ខែមករា	25,000	12,500
ភាគហ៊ុនបន្ថែម	-	12,500
នាថ្ងៃទី៣១ ខែធ្នូ	25,000	25,000

ភាគហ៊ុនធម្មតាទាំងអស់ត្រូវបានចុះបញ្ជីបោះផ្សាយនិងទូទាត់ដោយមានតម្លៃស្មើគ្នាចំនួន 100 ដុល្លារអាមេរិកក្នុង 1 ភាគហ៊ុន។

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	2,500,000	10,000,000	1,250,000	5,000,000
ចេញក្នុងឆ្នាំ	-	-	1,250,000	5,000,000
នាថ្ងៃទី៣១ ខែធ្នូ	2,500,000	10,000,000	2,500,000	10,000,000

ព័ត៌មានលម្អិតអំពីភាគហ៊ុនគិតត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំ 2019 និង 2018 មានដូចខាងក្រោម៖

	%	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
LPI	50%	12,500	1,250,000
HPHKL	50%	12,500	1,250,000
	100%	25,000	2,500,000

15. ទុនបម្រុងតាមបទប្បញ្ញត្តិ

ប្រៀបធៀបរវាងសំវិធានធនតាមបទប្បញ្ញត្តិ និងសំវិធានធន CIFRS for SMEs ដូចខាងក្រោម៖

	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនតាមបទប្បញ្ញត្តិ	292,688	288,952
ដក៖ សំវិធានធន CIFRS for SMEs	(211,158)	(222,674)
ទុនបម្រុងតាមបទប្បញ្ញត្តិ	81,530	66,278
សមមូលពាន់រៀល	328,457	266,305

16. ចំណូលការប្រាក់

2019		2018	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
			(ការវាយការណ៍ឡើងវិញ - កំណត់ សម្គាល់ 3)

ចំណូលការប្រាក់ពី៖

ឥណទានផ្តល់ដល់អតិថិជន	1,392,623	5,642,908	671,023	2,714,288
ប្រាក់បញ្ញើនៅធនាគារជាតិនិង ធនាគារផ្សេងៗ	786	3,185	675	2,730
	<u>1,393,409</u>	<u>5,646,093</u>	<u>671,698</u>	<u>2,717,018</u>

17. ចំណាយការប្រាក់

នេះជា ចំណាយការប្រាក់លើកម្ចីពីភាគទុនិករបស់ក្រុមហ៊ុន (កំណត់សម្គាល់ 12)។

18. ចំណូលផ្សេងៗ

2019		2018	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
10,508	42,578	10,636	43,023
10,711	43,401	11,612	46,970
(3,887)	(15,750)	1,807	7,309
17,332	70,229	24,055	97,302

19 ចំណាយលើបុគ្គលិក

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ខែនិងប្រាក់ឈ្នួល	321,029	1,300,810	218,307	883,052
អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ទៀត	90,804	367,937	25,692	103,924
	411,833	1,668,747	243,999	986,976

20. ចំណាយលើការរំលស់

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)
អចលនទ្រព្យនិងហត្ថបករណ៍ (កំណត់សម្គាល់ 9)	11,898	48,211	13,566	54,875
កម្មវិធីកុំព្យូទ័រ(កំណត់សម្គាល់ 10)	1,450	5,875	1,408	5,695
	13,348	54,086	14,974	60,570

21. ចំណាយប្រតិបត្តិការផ្សេងៗ

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2)
ការជួលការិយាល័យ	35,163	142,480	25,506	103,172
ចំណាយផ្នែកវិជ្ជាជីវៈ	31,304	126,844	9,217	37,283
សម្ភារៈការិយាល័យ	23,655	95,850	10,028	40,563
ការធ្វើដំណើរ	22,514	91,227	10,001	40,454
ចំណាយផ្នែកទំនាក់ទំនង	12,944	52,449	8,643	34,961
ចំណាយលើការប្រើប្រាស់ទឹកភ្លើង	8,814	35,714	6,473	26,183
ពន្ធនិងអាជ្ញាប័ណ្ណ	7,241	29,341	7,994	32,336
សមាជិកភាពនិងថ្លៃសេវា	7,037	28,514	6,703	27,114
ចំណាយជូនសមាជិកនិងថែទាំ	6,108	24,750	7,050	28,517
ចំណាយផ្សាយពាណិជ្ជកម្ម និងទីផ្សារ	5,402	21,889	6,241	25,245
ចំណាយគណៈកម្មការ	4,184	16,954	18,993	76,827
ថ្លៃសេវាធនាគារ	2,720	11,021	703	2,844
សំវិធានធនខាតបង់លើទ្រព្យសកម្ម ផ្សេងៗទៀត	2,273	9,210	7,379	29,848
ផ្សេងៗ	27,046	109,590	17,542	70,956
	196,405	795,833	142,473	576,303

22. ភតិសន្យា

ក្រុមហ៊ុនបានជួលការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការ ជាមួយនឹងការព្រមព្រៀងទូទាត់ភតិសន្យា អប្បបរមា ដូចខាងក្រោម៖

	2019		2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ក្នុងអំឡុង 1 ឆ្នាំ	35,110	143,075	22,085	88,737
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	79,454	323,776	55,233	221,927
ច្រើនជាង 5 ឆ្នាំ	78,540	320,051	89,250	358,607
	193,104	786,902	166,568	669,271

23. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធភាគី

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាគី ក្នុងការអំឡុងឆ្នាំ និងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង២០១៧ មានដូចជា៖

សម្ព័ន្ធភាគី	ប្រតិបត្តិការ	2019		2018	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1) (ការរាយការណ៍ឡើងវិញ - កំណត់សម្គាល់ 3)
LPI	ចំណាយការប្រាក់	3,945	15,985	113,307	458,327
	សាច់ប្រាក់ពីកម្ចី	150,000	607,800	-	-
	ការទូទាត់កម្ចី	(150,000)	(607,800)	(2,759,500)	(11,087,671)
HPHKL	ចំណាយការប្រាក់	461,107	1,868,406	95,616	386,767
	កម្ចីរយៈពេលវែង	5,259,500	21,432,463	2,759,500	11,087,671
	អត្រាការប្រាក់ត្រូវបង់	70,155	285,881	39,171	157,389

សំណង សម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

ក្រុមហ៊ុន ចាត់ទុកគណៈគ្រប់គ្រងសំខាន់ៗ ជាបុគ្គលិកដែលមានមុខតំណែងគ្រប់គ្រង រហូតដល់ប្រធានក្រុមប្រឹក្សាភិបាល។ អត្ថប្រយោជន៍រយៈពេលខ្លី និងរយៈពេលវែងសម្រាប់បុគ្គលិកមានមុខតំណែងគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន មានទំហំទឹកប្រាក់ចំនួន 132,037 ដុល្លារអាមេរិក (ឬ 535,014 ពាន់រៀល) ក្នុងឆ្នាំ២០១៩ និង 79,957 ដុល្លារអាមេរិក (ឬ 323,325 ពាន់រៀល) ក្នុងឆ្នាំ២០១៨។

24. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើន ប្រភេទ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និងឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និង យុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់ សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏ មាន។ បញ្ហាទាំងអស់ នេះអាចបង្កើតឲ្យមានហានិភ័យ ពន្ធនៅក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈធំជាងនៅប្រទេសដទៃ ទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសវិធានធនលើបំណុលពន្ធមានលក្ខណៈគ្រប់គ្រាន់ ដោយ ផ្អែកលើការបកស្រាយ បទប្បញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយ ខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើត អាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។

25. ព្រឹត្តិការណ៍ក្រោយភាពងតុល្យការ

ក្រុមហ៊ុន គិតថាព្រឹត្តិការណ៍ជុំវិញការរីករាលដាលនៃវីរុស COVID-19 គឺជាព្រឹត្តិការណ៍ដែលមិនតម្រូវ អោយធ្វើនិយ័តកម្ម ដែលធ្វើឲ្យប៉ះពាល់លើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុនាការបរិច្ឆេទ និង សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែ ការរីករាលដាលនេះ អាចប៉ះពាល់ជា សារវន្ត លើលទ្ធផលហិរញ្ញវត្ថុឆ្នាំ ២០២០ និងការិយបរិច្ឆេទបន្តបន្ទាប់។ នៅឆ្នាំ ២០២០ ធនាគារជាតិនៃ កម្ពុជា បាន ណែនាំស្ថាប័នធនាគារ និងហិរញ្ញវត្ថុឲ្យយកចិត្តទុកដាក់ចំពោះអតិថិជនដែលកំពុងប្រឈមនឹងផល ប៉ះពាល់ជាក់ស្តែង និង បានអនុញ្ញាតឲ្យមានការរៀបចំរចនាសម្ព័ន្ធតំណទានសម្រាប់វិស័យ ដែល មានអាទិភាពដូចមានចែងក្នុងសារាចរ។ ដោយគិតពីការវិវត្តន៍នៃការរីករាលដាលនេះ ក្រុមហ៊ុនមិន ទាន់អាចកំណត់បានពីផលប៉ះពាល់លើស្ថានភាពលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់នៅឡើយ ទេ។ ក្រុមហ៊ុន នឹងបន្តពិនិត្យមើលអំពីស្ថានភាពការណ៍តទៅមុខទៀត។

ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបាន កើត ឡើងក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានឥទ្ធិពលខ្លាំងលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ របស់ ក្រុមហ៊ុននាការបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឡើយ។





គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រៃសណីយ៍ ហ្វាយនែន ភីអិលស៊ី

ផ្លូវលេខ១២៣ (បុត្រ-អេហ្វ) ស្ថានីយស្រាបាតម្តងខ្សែ១ ភូមិក្រពាំងខ្លី១ សង្កាត់ចោមចៅ១
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទទំនាក់ទំនង: ០២៣ ២៣១ ៧៧៩ / ០៧០ ៧៣២ ០៧០
www.bamboofinance.com